



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញ

វត្ថុរបស់ធនាគារ អេស៊ីលីដា

BENEFITS OF ACLEDA BANK FINANCIAL STATEMENT
ANALYSIS

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH-2024



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

**ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
របស់ធនាគារ អេស៊ីលីដា**

BENEFITS OF ACLEDA BANK FINANCIAL STATEMENT
ANALYSIS

សាស្ត្រាចារ្យណែនាំ៖ នេត្រ ចន្ទ្រៈ

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH-2024



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១
ប្រធានបទ៖ ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
អេស៊ីប៊ីជា**

គណៈកម្មការវាយតម្លៃទី១

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត ស្រេង ផល្លា

នេត្រ វណ្ណៈ

គណៈកម្មការវាយតម្លៃទី៣

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក វុទ្ធី

បេក្ខបណ្ឌិត មាស សំណាង

**ប្រធានគណៈកម្មការវាយតម្លៃ និងជាប្រធាន
មជ្ឈមណ្ឌលស្រាវជ្រាវ**

គណៈកម្មការវាយតម្លៃទី៤

បណ្ឌិត សេង សំអឿន

បេក្ខបណ្ឌិត យ៉ែម សុខហៀក

នាយកវិទ្យាស្ថាន

នាយិកាដេអូប៊ីន្ត្រយ៍

បណ្ឌិត ហេង វ៉ាន់ដា

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

អារម្ភកថា

(Impression)

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យនៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល៤ឆ្នាំ កន្លងមក ក្រុមយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងមុខវិជ្ជាគណនេយ្យ ជាពិសេសក្រុមយើងខ្ញុំយល់ច្បាស់ថាជំនាញគណនេយ្យគឺជាជំនាញមួយដែលមានសារៈសំខាន់សម្រាប់ទីផ្សារបច្ចុប្បន្ន ក្នុងនោះមិនថាស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តកិច្ចការគណនេយ្យ ដូចគ្នា។ ដោយឡែកដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានគុណភាពខ្ពស់វិទ្យាស្ថាន វ៉ាន់ដា បានបញ្ចូលនូវមុខជំនាញសំខាន់ៗដែលពាក់ព័ន្ធនឹងការងារគណនេយ្យ តាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទីមួយ រហូតដល់ឆ្នាំសិក្សាទី៤។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួតត្រាសក្រាយផ្លូវនិស្សិតឱ្យយល់ច្បាស់ ពីការអនុវត្តការងារធនាគារ ពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យវាយតម្លៃ ព្រមទាំងផ្តល់ជាអនុសាសន៍នៅក្នុងការងារធនាគារ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួន ក្នុងន័យឆ្លើយតបឱ្យបានល្អប្រសើរនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេតឃើញថា កិច្ចការងារមួយនេះមានសារៈសំខាន់ខ្លាំង ស្របពេលនៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានមកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី **“ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអស៊ីលីដា”** យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់បានយល់កាន់តែស៊ីជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការផ្តល់ឥណទានរបស់ធនាគារ។ ក្រុមយើងខ្ញុំសង្ឃឹមថា ការរៀបចំសារណានេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកស្រាវជ្រាវដ៏ទៃទៀតដែលមានបំណងសិក្សាស្វែងយល់ពីកិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំ សូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអានទាំងអស់ នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងសារណានេះហើយក្រុមយើងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានភាពកាន់តែល្អប្រសើរ។

ចេនសង្ហ័ន្ធ



រ៉ី ម៉ូរ៉ា

B21/1873



ឡុង ស្រីម៉ី

B21/2145



វង្ស ម៉ី

B21/1859



សេក ស្រីពាង

B21/1376



វិន ស្រីពេជ

B21/1978

សេចក្តីថ្លែងអំណរគុណ

ក្រុមយើងខ្ញុំ ជានិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ ជំនាញគណនេយ្យ

សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូមសម្តែងនូវការគោរព និងកត្តាញតាធម៌យ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់ខ្ញុំបាទ នាងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ ទាំងអស់ដែលបានបណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដ៏ជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត **ហេង វ៉ាន់ដា** នាយកនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានផ្តល់ទីកន្លែងបណ្តុះបណ្តាល ព្រមទាំងផ្តល់បទពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ **នេត្រ វណ្ណៈ** ជាសាស្ត្រាចារ្យណែនាំ ដោយបានជួយជ្រោមជ្រែង បង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែពុទ្ធពរឬនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ក្រុមយើងខ្ញុំ ជានិស្សិតបរិញ្ញាបត្រ ជំនាញគណនេយ្យ នៃវិទ្យាស្ថាន វ៉ាន់ដា ជំនាន់ទី២១៖

សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទ “**ផលប្រយោជន៍នៃការវិភាគរបាយការណ៍វត្ថុរបស់ធនាគារអេស៊ីលីដា**” នេះគឺជាស្នាដៃរបស់ក្រុមយើងខ្ញុំ ដោយគ្មានការពាក់ព័ន្ធ ឬចម្លងរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងឡើយ។ ទិន្នន័យ និងលទ្ធផលនៃការស្រាវជ្រាវ ដែលលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធសាធ ដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃ. ខែ..... ឆ្នាំ..... ព.ស.២៥៦....

ថ្ងៃទី..... ខែ..... ឆ្នាំ២០២....

ហត្ថលេខាតំណាងក្រុម

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ធនាគារ អេស៊ីលីដា ត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល មួយមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច។ បន្ទាប់មក ធនាគារក៏បានពង្រីកបណ្តាញប្រតិបត្តិ ការគ្របដណ្តប់គ្រប់ខេត្តរាជធានីក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការរកប្រាក់ចំណេញដែលធនាគារនាំមក នូវនិរន្តរភាព និងបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ បច្ចុប្បន្នធនាគារអេស៊ីលីដាមាន សមតុល្យឥណ ទានសរុបប្រមាណ ៤៧៧,០០៥លានដុល្លារនៅលើដៃអតិថិជនជាង ៤១៧,៣០៤នាក់ដែល ក្នុងនោះមាន ៥៥% ជាស្ត្រី។ ធនាគារមានបុគ្គលិកសរុប១២,១៨៧នាក់ កំពុងបម្រើការងារនៅក្នុង ២៦២សាខាដែលគ្រប ដណ្តប់គ្រប់ខេត្តរាជធានីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកឯការរៀបចំរបាយការណ៍ហិរញ្ញវត្ថុវិញ ធនាគារបានលើកយកនូវរបាយការណ៍ចំនួន ៥ ដូចជា របាយ ការណ៍តុល្យការ របាយការណ៍លទ្ធផល របាយការណ៍លំហូរសាច់ប្រាក់ របាយការណ៍បម្រែបម្រួលមូល ធន និងរបាយការណ៍កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។ ហើយរបាយការណ៍ណាមួយបានបង្ហាញ យ៉ាងច្បាស់ អំពីសកម្មភាពរកស៊ីរបស់ក្រុមហ៊ុនក្នុងការរៀបចំរបាយការណ៍ឱ្យមានភាពងាយស្រួល ដល់អ្នក ប្រើប្រាស់ ងាយស្រួលក្នុងការមើល និងធ្វើការសម្រេចចិត្ត។ ដូចជា៖ ចំណូលបានពីការប្រាក់ ចំណាយពីការ ប្រាក់ទ្រព្យសកម្មរយៈពេលខ្លី បំណុលដែលបានមកពីប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើនៅធនាគារផ្សេងៗ ទៀតឥណទាន និងបុរេប្រទានអតិថិជនក៏មានការកើនឡើង ចំណែកឯ ធនាគារមានលទ្ធភាពបង្កើនទ្រព្យ សកម្មរបស់ខ្លួនឱ្យកើនឡើងដែល ហើយសំវិធានធនពន្ធលើប្រាក់ចំណេញវិញ មានការថយចុះទុនបម្រុង មានការកើនឡើងទ្រព្យអកម្មសរុបឱ្យមានការកើនឡើង ចំណុចទាំងអស់នេះ ហើយសុទ្ធតែបង្ហាញពីភាព ខ្លាំងរបស់ធនាគារដែលធ្វើឱ្យអតិថិជនជឿទុកចិត្តបាន។

ម្យ៉ាងវិញទៀត យើងក៏ឃើញថាធនាគារក៏មានចំណុចខ្វះខាតបន្តិចបន្តួចផងដែរ ដូចជាធាតុមួយ ចំនួន នៅក្នុងរបាយការណ៍អាចធ្វើឱ្យអ្នកប្រើប្រាស់ពិបាកមើលបន្តិច ជាពិសេស ពាក្យគន្លឹះមួយចំនួន ដែល ពិបាកក្នុងការយល់ដូចជា៖ ចំណូលសុទ្ធលើកម្រៃជើងសា មានចំនួនទឹកប្រាក់កើនឡើង ចំណែកឯសិទ្ធិនៃ ការប្រើប្រាស់ទ្រព្យសកម្មមានទឹកប្រាក់ថយចុះ ទ្រព្យសកម្មពន្យារនៃការបង់ពន្ធមានទឹកប្រាក់ថយចុះបំណុល ពន្ធលើប្រាក់ចំណេញមានការថយចុះទាំងនេះ ហើយធ្វើឱ្យអតិថិជនមួយចំនួនតូចមានចិត្តរវៃក ពិបាកក្នុងការ សម្រេចចិត្ត។

តាមរយៈការសិក្សាស្រាវជ្រាវទៅលើប្រធានបទ ផលប្រយោជន៍នៃការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ អេស៊ីលីដា រួចមក ក្រុមយើងខ្ញុំអាចសន្និដ្ឋានបានថា ការរកស៊ីរបស់ធនាគារមានភាពប្រសើរ ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបញ្ជាក់ពីភាពខ្លាំងរបស់ធនាគារក្នុងការផ្តល់ទំនុកចិត្តដល់អតិថិជន។ ធនាគារ គួរតែធ្វើការស៊ើបអង្កេតបានច្បាស់លាស់ថា តើអ្នកទទួលឥណទានមានលទ្ធភាពសងទាំងការប្រាក់ និងទាំង ដើមបានដែរឬទេ? ធនាគារអាចយកជាវត្ថុបញ្ជាក់ ឬវត្ថុមានតម្លៃដទៃទៀត ដែលលើសពីឥណទានដែលបាន ផ្តល់ជូន។ ដូចនេះ ធនាគារអាចធានាមិនឱ្យមានសំវិធានធនបាត់បង់ឥណទានច្រើនលើសលប់ពេកនោះទេ។

មាតិកា

ទំព័រ

អារម្ភកថា	i
រចនាសម្ព័ន្ធ	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v
មាតិកា	vi

ជំពូកទី១

សេចក្តីផ្តើម

១.១ លំនាំដើមនៃការវិភាគហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា	១
១.២ ចំណេញបញ្ហានៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា	២
១.៣ គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា	២
១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	២
១.៤.១ ទំហំ ដែនកំណត់	២
១.៤.២ វិសាលភាព	២
១.៥ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	២
១.៥.១ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	២
១.៥.២ វិធីសាស្ត្រប្រមូលទិន្នន័យ	២
១.៦ សារសំខាន់នៃការស្រាវជ្រាវលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	២
១.៧ រចនាសម្ព័ន្ធនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	៣

ជំពូកទី២

រំលឹកទ្រឹស្តី

២.១ លក្ខណៈទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ	៦
២.១.១ និយមន័យ	៦
២.១.២ ប្រវត្តិ និងទ្រឹស្តីនៃការវាយការណ៍ហិរញ្ញវត្ថុ	៦
២.២ រំលឹកទ្រឹស្តីពាក់ព័ន្ធទៅនឹងសមាសធាតុហិរញ្ញវត្ថុ	១០
២.២.១ និយមន័យ	១០
២.២.២ ប្រវត្តិនៃវិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ	១០
២.២.៣ ទ្រឹស្តីនៃវិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ	១១
២.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា	១២
២.៣.១ និយមន័យ	១២

២.៣.២ ប្រវត្តិនៃផលប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	១២
២.៣.៣ ទ្រឹស្តីនៃផលប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	១២

ជំពូកទី៣

លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅនៃធនាគារអេស៊ីលីដា.....	១៣
៣.១.១ ប្រវត្តិរបស់ធនាគារអេស៊ីលីដា.....	១៣
៣.១.២ គោលនយោបាយរបស់ធនាគារអេស៊ីលីដា.....	១៤
៣.១.៣ បេសកកម្ម និងទស្សនៈវិស័យរបស់ធនាគារអេស៊ីលីដា.....	១៥
៣.២ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា.....	១៥
៣.២.១ របាយការណ៍លទ្ធផលបានធ្វើសវនកម្ម.....	១៥
៣.២.២ របាយការណ៍តុល្យកាលបានធ្វើសវនកម្ម.....	២១
៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២១.....	២៧
៣.៣.១ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមដូរដេក (គិតជាដុល្លារ).....	២៧
ក. របាយការណ៍លទ្ធផល.....	២៧
ខ. របាយការណ៍តុល្យកាល.....	២៧
៣.៣.២ កាលវិភាគរបាយការណ៍ហិរញ្ញវត្ថុ (គិតជាដុល្លារ).....	២៧
ក. របាយការណ៍លទ្ធផល.....	២៧
ខ. របាយការណ៍តុល្យកាល.....	២៧
៣.៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត (គិតជាដុល្លារ).....	២៧
ក. ការវាស់វែងលទ្ធផលសងបំណុលតាមរយៈពេលខ្លី.....	២៧
ខ. ការវាស់វែងប្រើប្រាស់ទ្រព្យសកម្ម.....	២៧
គ. ការវាស់វែងប្រាក់ចំណេញ.....	២៧

ជំពូកទី៤

ការពិភាក្សាចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	២៨
៤.២ ការវិភាគលើចំណុចខ្សោយ.....	២៩

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការប្តូរអនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន.....	៣០
៥.២ ការផ្តល់អនុសាសន៍.....	៣២
ឯកសារយោង	
ឧបសម្ព័ន្ធ	

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ **សេចក្តីផ្តើម**

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

នៅលើពិភពលោកប្រទេសចែកចេញជាបីប្រភេទគឺ ប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍ និង ប្រទេសក្រីក្រ។ ដោយឡែកប្រទេសកម្ពុជាយើងនេះ ស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាប្រទេសមួយ ដែលកំពុងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងទៅលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន។ វិស័យទាំងនោះរួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យអប់រំ និងវិស័យសេដ្ឋកិច្ច ហើយពួកវាមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។ ប៉ុន្តែវិស័យដែលលេចធ្លោជាងគេនា ពេលបច្ចុប្បន្ននេះ គឺវិស័យហិរញ្ញវត្ថុ។ ស្របពេលដែលសេដ្ឋកិច្ចកំពុងតែមានការរីកចម្រើនទីផ្សារក៏កាន់តែ មានដំណើរការល្អ យើងសង្កេតឃើញនៅគ្រប់ទីកន្លែងមានការរីកដុះដាលនូវសំណង់ អគារដ៏ច្រើនសន្លឹក សន្លាប់សម្រាប់ការធ្វើអាជីវកម្មក៏ដូចជាការវិនិយោគទាំងក្នុង និងក្រៅប្រទេស។ សកម្មភាពការធ្វើអាជីវកម្ម និងការវិនិយោគទាំងនោះកាន់តែមានសភាពខ្លាំងក្លាឡើងៗ ដែលជាហេតុធ្វើឱ្យអ្នកគ្រប់គ្រងតាមក្រុមហ៊ុន សហគ្រាស ឬ ស្ថាប័ននានា ត្រូវតែធ្វើការរៀបចំនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។ ព័ត៌មាននៃរបាយការណ៍ ហិរញ្ញវត្ថុគឺបានឆ្លុះបញ្ចាំងពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន សហគ្រាស ឬស្ថាប័ននានាសម្រាប់បង្ហាញ ដល់សាធារណៈជនធ្វើការអាន វិភាគ និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ ប្រសិនបើពួកគេធ្វើការវិភាគ និង វាយតម្លៃពីហិរញ្ញវត្ថុបានល្អត្រឹមត្រូវនោះពួកគេនឹងដឹងនូវអ្វីដែលត្រូវតែកែប្រែ និងធ្វើការពង្រីកលើផែនការ (Budget) បន្ថែមទៀត ដែលធ្វើឱ្យសកម្មភាពអាជីវកម្មរបស់ពួកគេទទួលបាននូវជោគជ័យជាក់ជាមិនខាន។

ទន្ទឹមនឹងនេះដែល ការវិភាគរបាយការណ៍ហិរញ្ញវត្ថុត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់នៅក្នុងស្ថាប័ន នានា ជាពិសេសស្ថាប័នធនាគារដែលតម្រូវឱ្យមានការវិភាគ និងត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុឱ្យបាន ច្បាស់លាស់ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់នូវសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាជូនដល់ អតិថិជន។ ជាពិសេសបានធ្វើឱ្យអតិថិជនមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការដាក់ប្រាក់ដកប្រាក់ធនាគារត្រូវតែ បង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈត្រឹមត្រូវ និងលម្អិតជូនដល់សាធារណជន។

ដូចនេះព័ត៌មាននៃរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពមួយពិតជាមានសារៈសំខាន់ណាស់សម្រាប់ សាធារណៈជនទូទៅ អាន វិភាគ និងធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច។ អាស្រ័យហេតុដូចនេះហើយទើប ក្រុមរបស់យើងខ្ញុំបានជ្រើសរើសយកប្រធានបទមួយមកបកស្រាយនោះគឺ **«ផលប្រយោជន៍នៃការវិភាគ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី»**។

១.២ ចំណេញបញ្ជាក់នៃការស្រាវជ្រាវ

ដោយមើលឃើញថា ការវិភាគនៃរបាយការណ៍ហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់សម្រាប់ការ វិភាគដែលយើងត្រូវតែធ្វើការស្វែងរកបន្ថែមទៀតលើផលប្រយោជន៍លើរបាយការណ៍ហិរញ្ញវត្ថុ និងវិធីសាស្ត្រ នៅក្នុងការវិភាគដូចនេះនាំឱ្យមានសំណួរចោទសួរដូចខាងក្រោម ៖

- ១.តើធនាគារអេស៊ីលីដាគេធ្វើការវិភាគរបាយការណ៍វត្ថុតាមវិធីសាស្ត្របែបណា ?
- ២.តើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដាផ្តល់នូវផលប្រយោជន៍អ្វីខ្លះ ?

គោលបំណងនៃការស្រាវជ្រាវនេះ គឺដើម្បីពង្រឹងនូវចំណេះដឹងថ្មីៗគំនិតច្នៃប្រឌិត និងឱ្យយល់កាន់តែច្បាស់ និងចង់សិក្សាឱ្យកាន់តែស៊ីជម្រៅទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ប្រកបទៅដោយប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន យើងត្រូវសិក្សាស្វែងយល់ដូចខាងក្រោម៖

- ស្វែងយល់អំពីទ្រឹស្តី និងនិយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- បង្ហាញពីសមាសធាតុសំខាន់ៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ស្វែងយល់ពីប្រវត្តិនិងស្ថានភាពទូទៅរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី
- សិក្សាពីរបាយការណ៍របស់ធនាគារអេស៊ីលីដា ភីអិលស៊ី
- សិក្សាព័ត៌មានដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី
- ពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលដែលធនាគារសម្រេចបាន
- ស្វែងយល់ពីពិធីសាស្ត្រនៅក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

១.៤ ទំហំដែលកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ទំហំដែលកំណត់

ទំហំនឹងដែនកំណត់នៃការស្រាវជ្រាវទៅលើប្រធានបទមួយនេះ ក្រុមរបស់យើងខ្ញុំ ក៏បានលើកយករបាយការណ៍ហិរញ្ញវត្ថុចំនួនពីរតែប៉ុណ្ណោះ មកបកស្រាយ គឺរបាយការណ៍លទ្ធផល និងរបាយការណ៍តុល្យការរបស់ការិយាល័យកណ្តាលនៃធនាគារ អេស៊ីលីដា អគារលេខ២៨ មហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

វិសាលភាពនៃការស្រាវជ្រាវនេះ គឺយើងសិក្សាតែទៅលើរបាយការណ៍ហិរញ្ញវត្ថុចំនួនពីរតែប៉ុណ្ណោះ គឺរបាយការណ៍លទ្ធផល និងរបាយការណ៍តុល្យការសម្រាប់ឆ្នាំ២០២២។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

១.៥.១ ការប្រមូលទិន្នន័យដំបូង

ទាក់ទងទៅនឹងការប្រមូលទិន្នន័យ គឺទិន្នន័យបានមកតាមរយៈការណែនាំ និងការផ្តល់យោបល់ពីលោកសាស្ត្រាចារ្យណែនាំ និងទិន្នន័យដែលបានដកស្រង់ចេញពីមេរៀនដែលយើងបានសិក្សាកន្លងមក និងឯកសារមួយចំនួន ដែលបានទាញយកតាមរយៈគេហទំព័ររបស់ធនាគារអេស៊ីលីដា និងយោងទៅលើការស្រាវជ្រាវឯកសារពីបណ្ណាល័យ របស់និស្សិតជំនាន់មុនជំនាន់ៗផងដែរ។ ដើម្បីកាន់តែច្បាស់ទៅលើបញ្ហាខាងលើនេះ ក្រុមយើងខ្ញុំបានទទួលទិន្នន័យតាមបែបបរិមាណ និងតាមបែបគុណភាព។

១.៥.២ ការប្រមូលទិន្នន័យបន្ទាប់

ដើម្បីឱ្យការវិភាគនេះ ឱ្យសម្រេចបានប្រកបទៅដោយជោគជ័យនោះ ក្រុមយើងខ្ញុំធ្វើការវិភាគតាមវិធីសាស្ត្រតែមួយគត់ គឺតាមវិធីសាស្ត្របន្ទាប់បន្សំ។

១.៦ សារសំខាន់នៃការស្រាវជ្រាវ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវសារសំខាន់ៗចំពោះ៖

➢ ធនាគារ

- ដឹងពេលស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែច្បាស់លាស់ងាយស្រួល ក្នុងការទប់ស្កាត់ហានិភ័យ

- ជួយឱ្យឃើញនៅចំណុចខ្វះខាតមួយចំនួន ដែលទាក់ទងទៅនឹងហិរញ្ញវត្ថុរបស់ខ្លួន
- ចូលរួមបង្កើតប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែប្រសើរ
- ជួយឱ្យស្ថាប័នបង្កើនប្រាក់ចំណេញទ្វេឡើង

➢ ក្រុមអ្នកស្រាវជ្រាវផ្ទាល់

- ធ្វើឱ្យកាន់តែយល់ច្បាស់អំពីដំណើរការនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- ដកស្រង់បទពិសោធន៍រវាងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងដែលទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុ
- ពង្រីកចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីលើការសិក្សាកន្លងមក

➢ សង្គមជាតិ

- ផ្តល់ដល់អ្នកអានឱ្យយល់ពីស្ថានភាពហិរញ្ញវត្ថុពិតរបស់ធនាគារ
- ផ្តល់ជាឯកសារ និងយោបល់ខ្លះៗសម្រាប់និស្សិតស្រាវជ្រាវជំនាន់ក្រោយ។

១.៧ របបសម្ព័ន្ធនៃការស្រាវជ្រាវ

នៅក្នុងការសិក្សាស្រាវជ្រាវត្រូវបានបែងចែកជា៥ជំពូកមានដូចខាងក្រោម៖

ជំពូកទី១៖ សេចក្តីផ្តើម

១.១ លំនាំដើមនៃការវិភាគហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

- ការលើកឡើងពីហិរញ្ញវត្ថុរបស់ធនាគារនៅប្រទេសកម្ពុជា។

១.២ ចំណេញបញ្ហានៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

- លើកសំណួរចោទសួរទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

១.៣ គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

- បង្ហាញពីគោលបំណងចម្បង

១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

១.៤.១ ទំហំ ដែនកំណត់

-យើងផ្ដោតសំខាន់ទៅលើរបាយការណ៍ចំនួនពីរគឺ របាយការណ៍លទ្ធផល និងរបាយការណ៍តុល្យការដោយប្រើវិធីសាស្ត្រវិភាគជាភាគរយ (តាមជួរដេក និងតាមជួរឈរ) និងវិភាគតាមអនុបាត។

១.៤.២ វិសាលភាព

- បង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដាតាមរយៈពេល១ឆ្នាំ គឺឆ្នាំ២០២២

១.៥ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

១.៥.១ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

-វិធីសាស្ត្រដែលប្រើប្រាស់នៅក្នុងការសរសេរគឺតាមបែប វិធីសាស្ត្រអនុបាត វិធីសាស្ត្របែបវិភាគគិតជាភាគរយនិងវិធីសាស្ត្របែបប្រៀបធៀប។

១.៥.២ វិធីសាស្ត្រប្រមូលទិន្នន័យ

- ការប្រមូលទិន្នន័យ ដើម្បីសរសេរមានពីរបែប គឺតាមបើកបរិមាណ និងតាមបែបគុណភាព។

១.៦ សារសំខាន់នៃការស្រាវជ្រាវលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

លើកឡើងពីផលប្រយោជន៍នៃការស្រាវជ្រាវលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

១.៧ របៀបវារៈនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
ជំពូកទី២ រំលឹកទ្រឹស្តី

២.១ លក្ខណៈទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ

២.១.១ និយមន័យ

- របាយការណ៍ហិរញ្ញវត្ថុ
- ធនាគារ

២.១.២ ប្រវត្តិ និងទ្រឹស្តីនៃការរាយការណ៍ហិរញ្ញវត្ថុ

លើកឡើងពីប្រវត្តិរបស់របាយការណ៍ហិរញ្ញវត្ថុ

២.២ រំលឹកទ្រឹស្តីពាក់ព័ន្ធទៅនឹងសមាសធាតុហិរញ្ញវត្ថុ

២.២.១ សមាសធាតុហិរញ្ញវត្ថុ

២.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

២.៣.១ ការវិភាគជាភាគរយ

២.៣.២ ការវិភាគគោលធៀប

២.៣.៣ ការវិភាគអនុបាត

ជំពូកទី៣ លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅនៃធនាគារ អេស៊ីលីដា

៣.១.១ ប្រវត្តិរបស់ធនាគារអេស៊ីលីដា

៣.១.២ គោលនយោបាយរបស់ធនាគារអេស៊ីលីដា

៣.១.៣ បេសកកម្ម និងទស្សនៈវិស័យរបស់ធនាគារអេស៊ីលីដា

៣.២ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

៣.២.១ របាយការណ៍លទ្ធផលបានធ្វើសវនកម្ម

៣.២.២ របាយការណ៍តុល្យកាលបានធ្វើសវនកម្ម

៣.២.៣ របាយការណ៍លំហូរប្រាក់សាច់ប្រាក់បានធ្វើសវនកម្ម

៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២១-២០២២

៣.៣.១ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមដូរដេក (គិតជាដុល្លារ)

ក. របាយការណ៍លទ្ធផល

ខ. របាយការណ៍តុល្យកាល

៣.៣.២ កាលវិភាគរបាយការណ៍ហិរញ្ញវត្ថុ (គិតជាដុល្លារ)

ក. របាយការណ៍លទ្ធផល

ខ. របាយការណ៍តុល្យកាល

៣.៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត (គិតជាដុល្លារ)

ក. ការវាស់វែងលទ្ធផលសងបំណុលតាមរយៈពេលខ្លី

ខ. ការវាស់វែងប្រើប្រាស់ទ្រព្យសកម្ម

គ. ការវាស់វែងប្រាក់ចំណេញ

ជំពូកទី៤ ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង

លើកឡើងពីសារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

៤.២ ការវិភាគលើចំណុចខ្សោយ

លើកឡើងពីចំណុចខ្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា

ជំពូកទី៥ សេចក្តីសន្និដ្ឋាន និងការប្តូរអនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

បង្ហាញបន្ថែមពីចំណុចខ្លាំង និងចំណុចខ្សោយ

៥.២ ការផ្តល់អនុសាសន៍

លើកឡើងពីមតិផ្ទាល់ខ្លួន និងកែលម្អលើចំណុចខ្វះខាត។

ជំពូកទី២
រំលឹកប្រឹក្សា

ជំពូកទី២

ផលប្រយោជន៍នៃការវិភាគរបាយការហិរញ្ញវត្ថុ

២.១ លក្ខណៈទូទៅនៃការវិភាគរបាយការហិរញ្ញវត្ថុ

២.១.១ និយមន័យ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាឧបករណ៍មួយនៃការគ្រប់គ្រងហិរញ្ញវត្ថុ ហើយបានបង្កើតឡើងសម្រាប់ធ្វើការវាយតម្លៃអំពីលក្ខណៈហិរញ្ញវត្ថុ និងដំណើរការប្រតិបត្តិការនៃអាជីវកម្មរបស់អង្គការ ឬក្រុមហ៊ុនសហគ្រាស ក្រុមហ៊ុនឧស្សាហកម្ម និងការប្រមូលមើលលក្ខណៈដំណើរការនៅពេលអនាគត។ អាចនិយាយម្យ៉ាងទៀតថា ជាការពិនិត្យមើល ការប្រថុយប្រថាន និងការរំពឹងទុកដែលទទួលបានមកវិញនូវទិន្នន័យនៃការវិភាគអាចបានមកពីផ្នែកមួយចំនួនសម្រាប់អាជីវកម្មផ្ទាល់។

២.១.២ ប្រភេទនៃការវិភាគរបាយការហិរញ្ញវត្ថុ

ប្រវត្តិសាស្ត្ររបាយការណ៍ហិរញ្ញវត្ថុ មិនគ្រាន់តែជារឿងលុយកាក់ និងលេខប៉ុណ្ណោះទេ។ វាគឺជារឿងនៃការវិវត្តរបស់ពិភពលោកពីការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងស្រុកទៅកាន់សេដ្ឋកិច្ចសកលលោក។ កំណត់ត្រាជាលាយលក្ខណ៍អក្សររបស់ប្រវត្តិច្រើនណាស់ គឺនៅក្នុងឯកសារគណនេយ្យ។ ពួកគេប្រាប់យើងពីអ្វីដែលមនុស្សបានញ៉ាំងពីស្នាដៃដែលពួកគេបានសាង និងពីរបៀបដែលមនុស្សបានរស់នៅរបស់ពួកគេក្នុងកំឡុងពេលរាប់ពាន់ឆ្នាំ។ សព្វថ្ងៃរបាយការណ៍ហិរញ្ញវត្ថុអាចធ្វើឱ្យមានកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិដ៏ធំធេងនៃ ប្រទេសនានានៅទូទាំងពិភពលោក។

កំណត់ត្រាគណនេយ្យ ដើមដំបូងគណនេយ្យដំបូងបំផុតដល់ឆ្នាំ៧៥០០ មុនគ.ស។ នៅពេលដែលទីក្រុងនោមជ្ឈីមបូព៌ាបានទិញកាក់ធ្វើដីឥដ្ឋសម្រាប់សត្វចិញ្ចឹម ធុញជាតិ និងក្រណាត់។ សៀវភៅ Papyrus ដែលមានអាយុកាលតាំងពី ៣០០០ ឆ្នាំមុនគ.ស។ នៅតែមានជីវិតរហូតមកដល់សព្វថ្ងៃនេះ ដោយបង្ហាញពីប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្មពីប្រទេសអេហ្ស៊ីបពីបុរាណ រួមទាំងបញ្ជីសារពើភ័ណ្ឌដែលគ្រប់គ្រង Pharaoh ក៏ដូចជាកំណត់ត្រាអាគារ និងរបាយការណ៍ប្រាក់ខែ។ រហូតដល់សតវត្សទី១គ.សដែលជនជាតិក្រិចបានបង្កើតប្រព័ន្ធធនាគារដំបូងបង្អស់ ដែលធ្វើឱ្យកំណត់ត្រាគណនេយ្យនៅតែមាន។

ការអនុវត្តគណនេយ្យសម័យទំនើប ការបង្កើតគណនេយ្យហិរញ្ញវត្ថុជាអាជីពដែលមានការគោរពហើយត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីតាលីក្នុងកំឡុងពេលក្រុមហ៊ុន Renaissance។ ពាណិជ្ជកម្មអ៊ីតាលីក្នុងពេលនោះបានបង្កើតផ្លូវធ្វើពាណិជ្ជកម្មយ៉ាងទូលំទូលាយទូទាំងទ្វីបអឺរ៉ុប ក៏ដូចជាមជ្ឈមណ្ឌលធនាគារក្នុងតំបន់ ដែលមូលនិធិ និងទំនិញត្រូវបានតាមដានយ៉ាងប្រុងប្រយ័ត្នដោយប្រើប្រព័ន្ធដំបូងនៃការរក្សាបញ្ជីធាតុទ្វេដង។ ប្រព័ន្ធទ្វេដងធាតុនេះនៅតែជាការប្រើប្រាស់ទូទៅបំផុតនៅសព្វថ្ងៃនេះ។ បិតានៃគណនេយ្យមានចំណុចសំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រគណនេយ្យហិរញ្ញវត្ថុក្នុងឆ្នាំ១៤៩៤នៅពេលដែលអ្នកជំនួញជនជាតិអ៊ីតាលីឈ្មោះ Luca Pacioli បានបោះពុម្ពសៀវភៅគណនេយ្យដំបូងគេហៅថា Summa។ សៀវភៅនេះរៀបរាប់អំពីប្រព័ន្ធគណនេយ្យដែលទើបតែបានប្រើប្រាស់។ ក្នុងពេលនេះហើយបាននាំឱ្យមនុស្សជាច្រើនហៅ Pacioli ជាព្រះបិតានៃគណនេយ្យ។

¹ ** ដកស្រង់ពីសៀវភៅ "Introduction of Financial Management", អ្នកនិពន្ធ Lawrence D. Schall, Charle W. Haley ឆ្នាំ ១៩៩១

ក្នុងកំឡុងឆ្នាំ១៩៣០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើតគណកម្មាធិការគណនេយ្យស្តីអំពីគោលបំណងស្តង់ដារគណនេយ្យសម្រាប់គោលបំណងនៃពន្ធលើប្រាក់ចំណូល និងរបាយការណ៍ហិរញ្ញវត្ថុ។ លទ្ធផលគឺជាការបង្កើត និងការអនុវត្ត ឬគោលការណ៍គណនេយ្យដែលគេទទួលយកជាទូទៅ។ នៅលើដំណើរការគណនេយ្យត្រូវបានប្រើភាគច្រើននៅមជ្ឈិមប្រទេស ដើម្បីធ្វើឱ្យមានការធ្វើរបាយការណ៍ហិរញ្ញវត្ថុ^២។

២.១.៣ ទ្រឹស្តីនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

សព្វថ្ងៃគណនេយ្យហិរញ្ញវត្ថុគឺជា ផ្នែកមួយនៃវិជ្ជាជីវៈធំជាងគេនៅសហរដ្ឋអាមេរិក។ ពាណិជ្ជកម្មត្រូវបានគ្រប់ដណ្តប់នៅសហរដ្ឋអាមេរិកដោយក្រុមហ៊ុនគណនេយ្យធំៗរួមបញ្ចូលទាំង Deloitte, Ernst & Young, KPMG និងPrice Waterhouse Cooper។ លើសពីនេះទៀតមានក្រុមហ៊ុនតូចៗជាច្រើនដែលជួលបុគ្គលិកគណនេយ្យកម្រិតទាបប្រើសាជីវកម្ម និងបុគ្គលដែលស្វែងរកជំនួយពីពន្ធ និងគណនេយ្យជំនាញទាំងនេះក៏ផ្តល់នូវសុពលភាពនៃកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងដែរ ដោយផ្តល់ការធានាដល់វិនិយោគិន និងសវនករ។ គណនេយ្យក្រាតច្រើនសព្វថ្ងៃនេះត្រូវបានទាមទារឱ្យទទួលបានវិញ្ញាបនបត្រនៅថ្នាក់រដ្ឋ ឬ ថ្នាក់មូលដ្ឋាន នេះគឺជាការពិតនៃពិភពហិរញ្ញវត្ថុ។

២.១.៤ សមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ មានសមាសធាតុ៥យ៉ាងដ៏សំខាន់

១. របាយការណ៍លទ្ធផល (INCOME STATEMENTS)
២. របាយការណ៍តុល្យការណ៍ (BALANCE SHEETS)
៣. របាយការណ៍លំហូរសាច់ប្រាក់ (CASH FLOW STATEMENTS)
៤. របាយការណ៍បម្រែបម្រួលទុន (STATEMENT OF STOCK HOLDER EQUITY CHANGE)
៥. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (NOTE TO FINANCIAL STATEMENTS)

ក. របាយការណ៍លទ្ធផល (INCOME STATEMENTS)

របាយការណ៍លទ្ធផលគឺជា របាយការណ៍ហិរញ្ញវត្ថុមួយប្រភេទដែលរៀបចំឡើងដើម្បីបង្ហាញអំពីលទ្ធផលអាជីវកម្មរបស់ធនាគារមួយនៅក្នុងរយៈពេលកំណត់ជាក់លាក់មួយ។ របាយការណ៍លទ្ធផលបង្ហាញពីស្ថានភាពចំណូល ចំណាយ ចំណេញពិត និងការបែងចែកប្រាក់ចំណេញរបស់ក្រុមហ៊ុន ថាតើក្រុមហ៊ុនបានអនុវត្តន៍ដូចម្តេចខ្លះក្នុងរយៈពេលកន្លងមក។

លទ្ធភាពរកប្រាក់ចំណេញរបស់អង្គភាពអាជីវកម្មត្រូវបានវាស់វែងទៅលើរបាយការណ៍លទ្ធផលគឺភាពខុសគ្នារវាងចំណូល និងចំណាយនៃកំឡុងពេលប្រតិបត្តិការជាក់លាក់មួយប្រសិនបើចំណូលធំជាងចំណាយត្រូវបានគេហៅថា ចំណេញសុទ្ធ(Net Income)តែបើករណីផ្សេងពីនេះហៅថា សុទ្ធ(Net Loss)។ អ្នកផ្ទៃក្នុងប្រើប្រាស់របាយការណ៍ពិស្តារ ដើម្បីវិភាគរបាយការណ៍របស់ធនាគារ រីឯអ្នកខាងក្រៅវិញគេ ត្រូវការតែរបាយការណ៍សង្ខេបតែប៉ុណ្ណោះ។ អ្នកវិភាគភាគច្រើនបានចាត់ទុកថា របាយការណ៍លទ្ធផល ជារបាយការណ៍មានសារៈសំខាន់ណាស់ ពីព្រោះវាបានបង្ហាញពីស្ថានភាពរបស់ធនាគារ។ តារាងរបាយការណ៍លទ្ធផលមានសមាសធាតុ២យ៉ាងធំៗដូចជា ចំណូល ចំណាយ និងចំណេញពិត។ ធាតុសំខាន់ៗនៅក្នុង របាយការណ៍លទ្ធផលមាន៖

² “ដកស្រង់ចេញពីសៀវភៅសារណាការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីប៊ីជា គឺអិលស៊ីជំនាន់ទី២០ទំព័រទី៦”

• Interest Income(ចំណូលការប្រាក់) ក្នុងឆ្នាំ២០២៣ ដែលមានទឹកប្រាក់ \$៧៥៥,៦៣១,០៨៥។

ចំណូលការប្រាក់ គឺជាចំណូលរបស់ធនាគារ ដែលបានមកពីការផ្តល់ឥណទានវាគឺជាចំណូលចម្បង និងជាប្រភពមូលធនបម្រុងដ៏សំខាន់មួយរបស់ធនាគារ។ ម្យ៉ាងទៀតចំណូលការប្រាក់របស់ធនាគារអាច ទទួលបានតាមរយៈការវិនិយោគលើប័ណ្ណបំណុល ការយកប្រាក់ទៅធ្វើនៅធនាគារដទៃជាដើម។

• Interest Expense (ចំណាយការប្រាក់) ក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់ (\$៣២៩,០០១,៤៣៤) ។

ចំណាយការប្រាក់ គឺជាចំណាយដ៏សំខាន់មួយដែលធនាគារត្រូវមានកាតព្វកិច្ចចំណាយបង់ការប្រាក់ ទៅលើប្រាក់បញ្ញើឬការបោះប័ណ្ណបំណុលជាដើម។

Net Interest Income (ចំណូលការប្រាក់សុទ្ធ) ក្នុងឆ្នាំ ២០២៣មានទឹកប្រាក់ \$៤២៦,៦២៩,៦៥១

ចំណូលការប្រាក់សុទ្ធ គឺជាប្រាក់ចំណេញដែលធនាគារទទួលបានបន្ទាប់ពីធនាគារធ្វើការទូទាត់ ឬ សងរវាងចំណូលការប្រាក់ជាមួយនឹងចំណាយការប្រាក់។ ចំណូលសុទ្ធ ជាចំណុចវិជ្ជមានរបស់ធនាគារ ព្រោះ វាបង្ហាញពីភាពរឹងមាំមួយនៃផ្នែកហិរញ្ញវត្ថុរបស់ធនាគារ។

•Non-Interest Income (ចំណូលក្រៅពីការប្រាក់)

ចំណូលដែលបានមកមិនមែនជាការប្រាក់មានដូចជាចំណូលកម្រៃជើងសា។ ចំណូលកម្រៃជើងសា គឺជាចំណូលដែលធនាគារបានទទួលតាមរយៈការផ្តល់សេវាផ្សេងទៀតដូចជា ការផ្ទេរប្រាក់ សេវាធានាលើ លិខិតឥណទាន និងការធានាផ្សេងៗទៀត កម្រៃដែលបានមកពីទូរលេខ (SWIFT) និងសកម្មភាពផ្សេងៗ។

• Non-Interest Expense (ចំណាយក្រៅពីការប្រាក់)

ចំណាយដែលមិនមែនជាការប្រាក់គឺ ចំណាយកម្រៃជើងសា(Fee and Commission Expense)។ ចំណាយកម្រៃជើងសាគឺជា ការទូទាត់របស់ក្រុមហ៊ុន ឬភ្នាក់ងារខាងក្រៅជាដៃគូដទៃទៀតដូចជា៖ ចំណាយ កម្រៃទៅលើការផ្ទេរប្រាក់ជាដើម។

• Other Income(ចំណូលផ្សេងៗ) ក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់ \$២៥,៦៩៨,៥៣៦។

ចំណូលផ្សេងៗ គឺជាចំណូលបន្ថែមបានមកតាមរយៈការដូររូបិយវត្ថុ និង ចំណូលផ្សេងៗទៀត។

• Personnel Expense (ចំណាយបុគ្គលិក)

ចំណាយបុគ្គលិកគឺជា ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួលប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត អត្ថប្រយោជន៍ផ្សេងៗក្រោយពីបញ្ចប់កិច្ចសន្យាការងារ កម្រៃសម្រាប់ការប្រជុំរបស់ក្រុមប្រឹក្សាភិបាល និង មូលនិធិសោធននិវត្តន៍។

• Administrative and Operating Expense (ចំណាយរដ្ឋបាល និងប្រតិបត្តិការ)

ចំណាយរដ្ឋបាល និងប្រតិបត្តិការគឺជា ចំណាយលើទំនាក់ទំនងថែមទាំងសេវាវិជ្ជាជីវៈ ការដឹកជញ្ជូន ផ្នែកទីផ្សារ និងផ្នែកច្បាប់ជាដើម។

Income Tax Expense(ចំណាយពន្ធលើប្រាក់ចំណេញ)ក្នុងឆ្នាំ ២០២៣មានទឹកប្រាក់ (៣៦,២១៩,១០៥)។

ចំណាយពន្ធលើប្រាក់ចំណេញ គឺជាកាតព្វកិច្ចមួយរបស់អង្គភាពអាជីវកម្ម ឬធនាគារដែលត្រូវតែ កាត់ចំណែកណាមួយនៃប្រាក់ចំណេញដុលរបស់ខ្លួនបង់ពន្ធជូនរដ្ឋដោយយោងទៅតាមអត្រាពន្ធដាដែល បានកំណត់ដោយរាជរដ្ឋាភិបាល។

ខ. របាយការណ៍តុល្យការ (Balance Sheet)

របាយការណ៍តុល្យការគឺជារបាយការណ៍មួយដែលបង្ហាញអំពីទ្រព្យ បំណុល និងទុនរបស់អង្គភាព អាជីវកម្ម ដែលធ្វើសកម្មភាពរកស៊ី ឬរកប្រាក់ចំណេញ។ ហើយមានរូបមន្តដូចខាងក្រោម៖

$$\text{ទ្រព្យសកម្ម} = \text{បំណុល} + \text{ដើមទុន}$$

$$\text{Asset} = \text{Liabilities} + \text{Equity}$$

គ. របាយការណ៍លំហូរសាច់ប្រាក់ (Cash Flow Statement)

របាយការណ៍ហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ចំពោះអ្នកប្រើប្រាស់របាយការណ៍លំហូរសាច់ប្រាក់ក៏ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុផងដែរ។ វាជារបាយការណ៍មួយដែលបង្ហាញពីចលនារបស់សាច់ប្រាក់ និងសាច់ប្រាក់ប្រហាក់ប្រហែលដែលយើងបានប្រើប្រាស់ និងអំពីលទ្ធភាពនៃការបង្កើតសាច់ប្រាក់ក្នុង ការិយបរិច្ឆេទមួយផងដែរ។

ព័ត៌មានស្តីអំពីលំហូរសាច់ប្រាក់នៃអង្គភាព មានសារៈប្រយោជន៍ក្នុងការផ្តល់ឱ្យអ្នកប្រើប្រាស់របាយ ការណ៍ហិរញ្ញវត្ថុនូវមូលដ្ឋានសម្រាប់វាយតម្លៃនៃលទ្ធភាពរបស់អង្គភាពក្នុងការបង្កើតសាច់ប្រាក់ និងសាច់ ប្រាក់ប្រហាក់ប្រហែល និងសម្រាប់វាយតម្លៃការប្រើប្រាស់លំហូរសាច់ប្រាក់ទាំងនោះ។ សេចក្តីវិនិច្ឆ័យតាម បែបសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ទាំងឡាយជាលទ្ធភាពរបស់អង្គភាពមួយក្នុងការបង្កើនសាច់ប្រាក់និង សាច់ ប្រាក់ប្រហាក់ប្រហែល និងការកំណត់ពេលវេលានិងភាពប្រាកដប្រជានៃការបង្កើតសាច់ប្រាក់របស់អង្គភាព នានា។

របាយការណ៍លំហូរសាច់ប្រាក់គឺជា របាយការណ៍មួយដែលកើតឡើងពីសកម្មភាព ៣ រួមមាន៖

- ១. លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ (Operating Activities)
- ២. លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ (Investing Activities)
- ៣. លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន (Financing Activities)

វាជាការសំខាន់ដែលត្រូវកំណត់សម្គាល់ថាលំហូរសាច់ប្រាក់មិនដូចគ្នាទៅនឹងប្រាក់ចំណេញសុទ្ធដែល រួមបញ្ចូលទាំងប្រតិបត្តិការដែលមិនពាក់ព័ន្ធនឹងការផ្ទេរប្រាក់ជាក់ស្តែង (ការរំលោះគឺជាឧទាហរណ៍៖ ទូទៅនៃ ចំណាយដែលមិនគិតតម្លៃដែលត្រូវបានរាប់បញ្ចូលក្នុងការគណនាប្រាក់ចំណេញសុទ្ធ ប៉ុន្តែមិនមានក្នុងការ គណនាលំហូរសាច់ប្រាក់ទេ) លំហូរសាច់ប្រាក់ពីសកម្មភាព។ ផ្អែកតាមរបាយការណ៍ ចលនាសាច់ប្រាក់នេះ អ្នកប្រើប្រាស់អាចវាយតម្លៃលទ្ធផលបង្កើតចេញជាចលនាសាច់ប្រាក់សុទ្ធ ការកែប្រែទ្រព្យសកម្មពិតរបស់ សហគ្រាសជាពិសេសលទ្ធភាពទូទាត់របស់សហគ្រាស និងការព្យាករណ៍របស់សហគ្រាសនាពេលអនាគត។

ឃ. របាយការណ៍បម្រែបម្រួលទុន (STATEMENT OF STOCKHOLDER EQUITY CHANGE)

របាយការណ៍ស្តីពីការបម្រែបម្រួលមូលធន គឺជាការពន្យល់បន្ថែមបរិយាយ ឬពិពណ៌នាលម្អិតពីបម្រែ បម្រួលមូលធនក្នុងក្រុម Stockholders' Equity នៃតារាងតុល្យការដើម្បីឱ្យអ្នកប្រើប្រាស់បានដឹង និងបាន យល់ដោយមិនចាំបាច់បកស្រាយទៅ Preparer វិញឡើយ។

របាយការណ៍បម្រែបម្រួលទុន គឺជាឯកសារហិរញ្ញវត្ថុដែលធនាគារបានបង្ហាញហើយជាផ្នែកមួយនៃ របាយការណ៍តុល្យការ។ វាបង្ហាញអំពីការបម្រែបម្រួលតម្លៃទៅលើភាគហ៊ុនឬផលប្រយោជន៍ម្ចាស់ទុននៅ ក្នុងធនាគារមួយចាប់ពីថ្ងៃដើមដំបូងរហូតដល់ថ្ងៃបញ្ចប់នៅកំឡុងការិយបរិច្ឆេទមួយ។ ជាទូទៅរបាយការណ៍

បម្រែបម្រួលទុនមានការផ្លាស់ប្តូរចាប់ពីដើមឆ្នាំរហូតដល់ដំណាច់ឆ្នាំ។

ង. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (NOTE TO FINANCIAL STATEMENTS)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ពន្យល់បន្ថែម បរិយាយ ឬពិពណ៌នានូវប្រវត្តិសាច់រឿងពិតរបស់សហគ្រាស ស្ថាប័ន បន្ថែមលើរបាយការណ៍តុល្យការ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ក្នុងគោលបំណងឱ្យអ្នកប្រើប្រាស់បានដឹងបានយល់ដោយមិនចាំបាច់សួរត្រឡប់ទៅ Preparer វិញឡើយ។

២.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

២.២.១ និយមន័យ

Financial Analysis Technique ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតែងតែពាក់ព័ន្ធទៅនឹងការប្រែប្រួលខ្លះពីទិន្នន័យនៃរបាយការណ៍។ វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុមានដូចជា ការវិភាគតាមភាគរយ (Percentage Analysis), Benchmarking និងការវិភាគអនុបាត (Ratio Analysis) ដែលតម្រូវឱ្យអ្នកវិភាគធ្វើការបង្ហាញបញ្ជាក់និងធ្វើការសង្ខេប ពីទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុដែល សំខាន់ៗមានទំនាក់ទំនងគ្នារបស់ក្រុមហ៊ុន។

២.២.២ ប្រភេទវិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ប្រវត្តិនៃវិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺគេវិភាគតាមភាគរយ(Percentage Analysis), Benchmarking និងការវិភាគអនុបាត (Ratio Analysis) ។

ការវិភាគតាមភាគរយជាបច្ចេកទេសមួយក្នុងការគណនារបាយការណ៍ហិរញ្ញវត្ថុនៅក្នុងការិយបច្ចេកគណនេយ្យជាក់លាក់មួយ (Account Period) មាន Cost of Goods Sold Net Sale។ ជាទូទៅមានមធ្យោបាយសំខាន់ៗ ២ នៅក្នុងការវិភាគ គឺវិភាគតាមជួរដេក (Horizontal Analysis) ឬវិភាគតាមនិន្នាកា (Trend Percentage) និងវិភាគតាមជួរឈរ (Vertical Analysis)។ ការវិភាគតាមជួរដេក (Horizontal Analysis) គឺជាការសិក្សានៃការផ្លាស់ប្តូរភាគរយនៅក្នុងរបាយការណ៍ប្រៀបធៀប។

Benchmarking គឺជាការអនុវត្តន៍នៃការប្រៀបធៀបក្រុមហ៊ុនមួយជាមួយក្រុមហ៊ុនដទៃទៀតដែលមធ្យមភាគត្រូវបាននាំមុខ ។

ការវិភាគអនុបាត (Ratio Analysis): គឺជាការវាស់វែងរកឱ្យឃើញពីទំនាក់ទំនងរវាងសមាសធាតុទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិធីសាស្ត្រនៃការវិភាគ របាយការណ៍ហិរញ្ញវត្ថុ^៣ ។

២.២.៣ ទ្រឹស្តីនៃវិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ

បច្ចុប្បន្ននេះ មានវិធីសាស្ត្រជាច្រើនដែលគេយកមកប្រើប្រាស់ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលគេច្រើនយកមកប្រើក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ៖

³ “បានមកពីសារណាគម្រូរបស់សិស្សច្បងជំនាន់ទី១៩”

-Horizontal Analysis គឺជាវិធីសាស្ត្រមួយដែលគេអនុវត្តន៍ដោយការប្រៀបធៀបនៃទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុពីមុនៗ ដូចជារបាយការណ៍លទ្ធផល របាយការណ៍តុល្យការ ដើម្បីរកមើលពីការប្រែប្រួលចំណូលខ្ពស់ ឬ ទាប។

-Vertical Analysis គឺជាវិធីសាស្ត្រមួយ នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុដែលក្នុងនេះធាតុនីមួយៗត្រូវបានកត់ត្រាជាភាគរយដោយផ្អែកលើតួលេខក្នុងរបាយការណ៍។មានន័យថាធាតុនៅក្នុងរបាយការណ៍លទ្ធផលត្រូវបានកត់ត្រាជាភាគរយនៃចំណូលសរុប ធាតុនៅក្នុងរបាយការណ៍តុល្យការត្រូវបានកត់ត្រាជាភាគរយនៃទ្រព្យសរុប ឬបំណុលសរុបធាតុនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ត្រូវបានកត់ត្រាជាភាគរយនៃលំហូរសាច់ប្រាក់ចូលសរុប។

-Financial Ratio គឺជាផលធៀបរវាង Item មួយទៅ Item មួយទៀតក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬផលធៀប Itemនៃរបាយការណ៍ហិរញ្ញវត្ថុមួយទៅ និង Item នៃរបាយការណ៍ហិរញ្ញវត្ថុមួយទៀតរបស់ក្រុមហ៊ុនដទៃទៀត។ អនុបាតហិរញ្ញវត្ថុមានដូចជា៖

- Liquidity Ratio គឺជាអនុបាតហិរញ្ញវត្ថុសម្រាប់ប្រើវាស់វែងពីលទ្ធភាពសងបំណុលរយៈពេលខ្លី។
- Activities Ratio គឺជាអនុបាតហិរញ្ញវត្ថុដើម្បីងាយស្រួលវាស់វែងប្រសិទ្ធភាពនៃការប្រើប្រាស់ Assets ។
- Profitability Ratio គឺជាអនុបាតហិរញ្ញវត្ថុដែលវាស់វែងពីលទ្ធផលស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុន។
- Dept Ratio គឺជាអនុបាតហិរញ្ញវត្ថុដែលវាស់ទំហំនៃអនុភាពរបស់ក្រុមហ៊ុន។ អនុបាតបំណុលនេះ

ត្រូវបានកំណត់ថា ជាសមាមាត្រនៃបំណុលសរុប ទៅនឹងទ្រព្យសកម្មសរុបដែលត្រូវបានបញ្ជាក់ជាចំនួនទសភាគជាភាគរយ។ វាអាចត្រូវបានបកស្រាយថាជាសមាមាត្រនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយបំណុល។

២.៣ ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

២.៣.១ និយមន័យ

ធនាគារ សំដៅទៅលើស្ថាប័នហិរញ្ញវត្ថុ ដែលទទួលរក្សាទុករូបិយវត្ថុទាំងឡាយការផ្តល់កម្ចីមានដូចជា ធនាគារពាណិជ្ជ សមាគមន៍ឥណទាន និងសមាគមន៍កសាង។ សុទ្ធតែមានតួនាទីប្រហាក់ប្រហែលគ្នាប៉ុន្តែគេសង្កេតឃើញមានភាពខុសគ្នាទៅលើគោលនយោបាយនៃការគ្រប់គ្រងហិរញ្ញវត្ថុ⁴។

២.៣.២ ប្រភេទនៃផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ដើមកំណើតធនាគារ គឺគ្មានអ្នកណាដឹងពិតប្រាកដទេថាអាជីវកម្មនេះបានចាប់កំណើត ពីពេលណាមកទេប៉ុន្តែតាមការស្រាវជ្រាវបានអោយដឹងថាធនាគារមានដើមកំណើតមកពីហាងមាស ឬជាងនៅសម័យបុរាណ។ ហាងមាសទទួលប្រាក់បញ្ញើជាមាស និងហិរញ្ញវត្ថុមានតម្លៃដទៃទៀតក្នុងករណីខ្លះក៏ផ្តល់ជា ប្រាក់លើការស្នើនេះ។ នៅពេលអតិថិជនស្នើមាសនឹងទទួលវិក័យប័ត្រ ដែលចេញដោយជាងមាសក្នុងនោះ បានបញ្ជាក់ពីចំនួន និងប្រភេទនៃមាសដែលបានផ្ញើ។ ក្រោយមកអ្នកធ្វើមាសយល់ឃើញថាការបង់ទូទាត់ ដោយប្រើវិក័យប័ត្រជាងមាសមានភាពងាយស្រួល និងមានសុវត្ថិភាពជាងការចាយមាសផ្ទាល់ហើយចាប់ពីពេលនោះមកវិក័យប័ត្រជាមាសក៏បានដំណើរការដូចជាលុយនាពេលបច្ចុប្បន្ននេះ ដែលមានឈ្មោះថាមូលប្បទានប័ត្រ។ ដោយឆ្លងកាត់រយៈពេលដ៏យូរមក ជាងមាសបានពិនិត្យឃើញថា មាសដែលអតិថិជនយកមកផ្ញើអាច

⁴“ដកស្រង់ចេញពីសៀវភៅ Money & Banking 2019, page 49”

រក្សាទុកនូវតម្លៃមួយថេរនៅយ៉ាងណាក៏ដោយសារក្នុងគ្រា ជាមួយគ្នានោះអតិថិជនមួយចំនួនដកមាស ពី ឃ្លាំងរបស់ជាងមាស រីឯមួយចំនួនទៀតយកមកផ្ញើសារជាថ្មី។ ចាប់ពីពេលនោះ មកអាជីវកម្មនៅក្នុងហាង មាសក៏ដំណើរការដោយផ្តល់ជាប្រាក់ទៅឱ្យអតិថិជនមួយចំនួនទៀតតាមរយៈការបោះវិក័យប័ត្របន្ថែមតម្រូវ ទៅតាមចំនួនមាសដែលមានក្នុងឃ្លាំងវាជាការចាប់កំណើតធនាគារតាំងពីពេលនោះមក។ តាមការស្រាវជ្រាវ បានឱ្យដឹងថាធនាគារមានដើមកំណើតមុនគេ គឺនៅអ៊ីតាលី។

២.៣.៣ ទ្រឹស្តីនៃផលប្រយោជន៍ការវិភាគរបាយការហិរញ្ញវត្ថុ

ធនាគារមានដំណើរការ ដូចជាក្រុមហ៊ុនដែរដោយគ្រាន់តែមានជំនួញលើរូបិយវត្ថុ។ ចាប់ពីក្រោយ ទសត្សទី៧០មកចំនួនធនាគារបានកើនឡើង ដោយសារការផ្តល់សុវត្ថិភាពហិរញ្ញវត្ថុដល់អ្នកជំនួញ។ ទន្ទឹម នឹងគ្នានេះដែរ ដំណើរការដែលមានភាពអាចអ្នក និងភាពបរាជ័យនៃធនាគារក៏មានចំនួនច្រើនដែរ។ ព្រោះការ ស្រុតចុះនៃល្បឿនសេដ្ឋកិច្ចដែលរដ្ឋាភិបាលមិនអាចត្រួតពិនិត្យបានលើវដ្តសេដ្ឋកិច្ច និងតម្រូវការប្រាក់តម្កល់ ចេះតែកើនឡើងច្រើនពេក។

ជំពូកទី៣
លទ្ធផលស្រាវជ្រាវ

ជំពូកទី៣

**ផលប្រយោជន៍នៃការវិភាគរបាយការហិរញ្ញវត្ថុរបស់ធនាគារ
អេស៊ីលីដា ភីអិលស៊ី**

៣.១ ស្ថានភាពទូទៅនៃធនាគារអេស៊ីលីដា ភីអិលស៊ី

៣.១.១ ប្រវត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ(ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធនាគារអេស៊ីលីដាត្រូវបានបង្កើតឡើងនៅក្នុងខែ មករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល មួយមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូចតាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយ ក្រុមដូចខាងក្រោម។ តាំងពីពេលចាប់ផ្តើមដំបូង ធនាគារអេស៊ីលីដា បានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍ អន្តរជាតិសំខាន់ៗជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយស ដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។

ការពង្រីកបណ្តាញប្រតិបត្តិការគ្របដណ្តប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាព របស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺកត្តាធំពីរដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល និង ដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថាធនាគារ អេស៊ីលីដាគួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ ធ្វើបែប នេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមក នោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន។ ដោយមានការជួយជ្រោមជ្រែងពី ស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍវិស័យឯក ជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយ ខ្លួនរយៈពេលបីឆ្នាំមួយត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ហើយសម្រេចជោគជ័យដោយទទួលបានអាជ្ញាប័ណ្ណ ជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០។

នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលធនាគារអេស៊ីលីដាបានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែងដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាកាតហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីនឡ) ដែលបានបង្កើតឡើងដោយមូលនិធិរបស់ បុគ្គលិក បានទិញកាតហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅ ឱ្យកាតហ៊ុននិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និងធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍)។

នាពេលអនាគត ធនាគារ អេស៊ីលីដា ភីអិលស៊ីអាចនឹងមានវត្តមាននៅក្នុងទីផ្សារកាតហ៊ុន ក្នុងពេល សមស្របណាមួយ។ បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេដង ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរ ឈ្មោះមកជា "ធនាគារ អេស៊ីលីដា"។ នាដំណាច់ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្ម

សរុប ៦.១៧៥ លានដុល្លារអាមេរិក ព្រមទាំងកាន់កាប់ទីផ្សារបានប្រមាណ ១៤,៣% នៃទីហំទ្រព្យសកម្ម សរុប, ១៤,៨% (សមតុល្យឥណទាន) និង ៤៥,៨% (ចំនួនអតិថិជន) នៃទំហំទីផ្សារឥណទានសរុប និង ១៦,៥% (សមតុល្យប្រាក់បញ្ញើ) និង ៤៨,២% (ចំនួនគណនី) នៃទំហំទីផ្សារប្រាក់បញ្ញើសរុបនៅក្នុងវិស័យ ធនាគារនៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល)។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសមតុល្យឥណទានសរុបប្រមាណ ៤៧៧,០០៥លាន ដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៤១៧,៣០៤នាក់ ដែលក្នុងនោះមាន ៥៥% ជាស្ត្រី។ ធនាគារមាន បុគ្គលិកសរុប ១២,១៨៧នាក់ កំពុងបម្រើការងារនៅក្នុង ២៦២សាខា ដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបម្រើជូននូវសេវាផ្ទេរ ប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ)។ យើងខ្ញុំមាន សេវាប័ណ្ណ សេវាឌីជីថល សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាចាត់ចែងសាច់ប្រាក់ និងសេវាធនាគារដទៃជាច្រើនទៀត។ ការិយាល័យកណ្តាល របស់ធនាគារ អេ ស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងព្រះរាជា ណាចក្រកម្ពុជា។

៣.១.២ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ក. ចក្ខុវិស័យ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជនាំមុខក្នុងប្រទេសកម្ពុជាក្នុងការផ្តល់សេវាកម្ម ហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

ខ. បេសកកម្ម

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមមាន៖

-ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនូវតួនាទី និងសុវត្ថិភាព ដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់ បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគី ពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព។

-ធ្វើវិនិយោគ ឬបុរេប្បទាន និងឱ្យខ្ចីលើប័ណ្ណតំណាងទ្រព្យជាបុគ្គល ឬ ចម្រុះជាសាច់ប្រាក់ ជាឥណទាន ឬតាមគណនីផ្សេងៗទៀតតាមគោលនយោបាយប័ណ្ណជាតិ សញ្ញាប័ណ្ណ ប័ណ្ណប្តូរ ប្រាក់ កិច្ចសន្យាសងប្រាក់ ឥណទាន ឬប័ណ្ណផ្សេងៗទៀត តាមការដាក់ផ្ញើបញ្ចាំបង្គាន់ដៃកម្មសិទ្ធិដីរបស់របរសម្ភារទំនិញប័ណ្ណលក់ អាជ្ញាប័ណ្ណបញ្ជាគ្រប់ទំនិញ វិញ្ញាបនបត្រ ប័ណ្ណផ្សេងៗ ផលបត្រពាណិជ្ជកម្ម ឬសញ្ញាប័ណ្ណបញ្ចុះថ្លៃហ៊ុន ឬ ចំណែកភាគហ៊ុន ។

-ធ្វើអប្បហារដែលទាក់ទងនឹងការប្តូរប្រាក់ ធនបត្រ និងប័ណ្ណតំណាងទ្រព្យ។

-ធ្វើការងារវិភាគ និងចម្រាញ់លោហៈធាតុមានតម្លៃ។

-ឱ្យខ្ចីប្រាក់មានការធានាដល់ការផលិត ដែលមានស្រាប់ ឬដែលនឹងមាននៅ ពេលអនាគត ឬឱ្យខ្ចីដោយការធានាផ្ទាល់ខ្លួន ឬគ្មានការធានា។

-ធ្វើការងារក្នុងនាមជាមូលនិធិ និងហិរញ្ញវត្ថុជាភ្នាក់ងារហិរញ្ញវត្ថុ និងរូបិយវត្ថុនៅក្នុងទឹកដីកម្ពុជា និងនៅទីកន្លែងផ្សេងទៀត។

-ធ្វើការចរចា ឬសងប្រាក់មុនលើខិតប័ណ្ណ និងកម្រៃការប្រាក់លើការឱ្យខ្ចី ជាសាធារណៈ ឬលើប័ណ្ណតំណាងទ្រព្យ។

-ធ្វើកិច្ចសន្យាជាសាធារណៈ ឬឯកជន និងធ្វើការចរចា និងអនុវត្តការងារនេះ។

-ធ្វើជាភ្នាក់ងារឱ្យរដ្ឋាភិបាល ឬរដ្ឋអំណាចក្រុង ឬបុគ្គលខាងនយោបាយក្រុមហ៊ុនសមាគមឯកត្តជនដោយដើមទុន ដោយឥណទាន ដោយមធ្យោបាយប្រភពទុនដើម្បីជាសាក្សី ក្នុងការងារណាមួយគម្រោងណាមួយដើម្បីទ្រទ្រង់ និងកិច្ចអភិវឌ្ឍប្រទេស។

-ទទួលការផ្ញើប្រាក់លើគណនីប្រាក់បញ្ញើចរន្តតាមរបៀបផ្សេងៗទៀត មានកម្រៃការ ដែលប្រាក់ និងទទួលទុកបញ្ចាំនូវបង្កាន់ដៃកម្មសិទ្ធិដីធ្លី និងបណ្តាប័ណ្ណតំណាងទ្រព្យផ្សេងទៀត។

-ធ្វើការចរចា និងត្រួតពិនិត្យការឱ្យខ្ចីតាមមុខសញ្ញានីមួយៗ

-ធ្វើបុរេប្បទានឱ្យនាវា និងនាវាធំ ឬចូលហ៊ុននៅក្នុងនោះ ទោះជាកម្មសិទ្ធិរបស់កម្ពុជាបស់បរទេសក្តី។

-លក់ និងទិញយករាល់ចំណែកហ៊ុន លិខិតបំណុល សញ្ញាប័ណ្ណ ឬប័ណ្ណតំណាងទ្រព្យផ្សេងទៀតដែលជាប់ធនាគារ។

គ. គោលដៅ

គោលដៅរបស់ធនាគារ គឺធ្វើយ៉ាងណាឱ្យក្លាយទៅជាធនាគារនាំមុខគេក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ ដើម្បីសម្រេចបានគោលដៅនេះ ធនាគារបានបន្តពង្រីកបន្ថែមនូវសេវាកម្មផ្នែកអតិថិជន ដោយបង្ហាញបន្ថែមនូវផលិតផលថ្មី ក៏ដូចជាការបង្កើត ឱ្យមាននូវផលិតផលហិរញ្ញវត្ថុ និងសេវាកម្មដើម្បីផ្តល់ជូនតាមតម្រូវការរបស់អតិថិជន។ ដោយមានការចូលរួមពីធនាគារជាតិ និងម្ចាស់ផ្តល់ជំនួយផ្សេងទៀតសំណង់អាគារ និងធនធានមនុស្សត្រូវបានពង្រីក និងបង្កើនបន្ថែមដើម្បីឱ្យឈានដល់ស្តង់ដារអន្តរជាតិ។

៣.១.៣ រចនាសម្ព័ន្ធនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

រចនាសម្ព័ន្ធអភិបាលកិច្ចដែលមានប្រសិទ្ធភាពធានាបានថាក្រុមប្រឹក្សាភិបាលនិងថ្នាក់គ្រប់គ្រង

១)-អនុវត្តតាមគោលដៅកំណត់សម្រាប់ជាអត្ថប្រយោជន៍ដល់ធនាគារទាំងមូល, ២)-អនុវត្តប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ, ៣)-ធានាអោយមានការអនុវត្តគោលនយោបាយ និងនីតិវិធីដូចគ្នា និងច្បាស់លាស់, ៤)-បន្ស៊ីគ្នារវាងការទទួលខុសត្រូវ និងសិទ្ធិអំណាចក្នុងធុរកិច្ចរបស់ធនាគារទាំងមូល។

៣.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

៣.២.១ វិធីសាស្ត្រផ្តេក (Horizontal)

ការវិភាគតាមរូបភាពផ្តេក គឺជាការវិភាគនៃការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងគណនីនីមួយៗ នៃរបាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីកំណត់ថាតើគណនីនីមួយៗមានការប្រែប្រួលយ៉ាងណា? ហេតុអ្វី បានជាវាប្រែប្រួល? ហើយតើការប្រែប្រួលនោះល្អ ឬ មិនល្អសម្រាប់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិភាគនេះ គឺ

យើងវិភាគលើរបាយការណ៍ ប្រាក់ចំណេញខាត (Profit and Loss Statement) និងតារាងតុល្យការ (Balance Sheet) ដោយយកជាប្រតិបត្តិការក្នុងមកធ្វើជាឆ្នាំគោលក្នុងការប្រៀបធៀប។

ក. ការវិភាគរបាយការណ៍ប្រាក់ចំណេញខាត តាមជួរដេក

ការវិភាគតាមជួរដេក យើងធ្វើការប្រៀបធៀបធាតុនីមួយៗនៅក្នុងរបាយការណ៍ចំណេញខាតដើម្បីដឹងពីភាពប្រែប្រួលភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

Description	2022	2021	Increase/Decrease	(%)
	US\$	US\$		
Interest income	670,753,456	573,799,753	96,953,703	16.89
Interest expense	-	-172,370,812	-48,451,654	28.10
Net interest income	449,930,990	401,428,941	48,502,049	12.08
Fee and commission income	47,455,203	42,936,361	4,518,842	10.52
Fee and commission expense	-4,564,217	-2,666,006	-1,898,211	71.20
Net fee and commission income	42,890,986	40,270,355	2,620,631	6.50
Allowance for imparment loses	-20,581,207	-13,541,974	-7,039,233	51.98
Allowance for imparment loses on off-balance sheet commitments	2,588	139,449	-136,861	-98.14
Net imparment loses	-20,578,619	-13,402,525	-7,176,094	53.54
Nwr income after allowance for imparment	472,243,357	428,296,771	43,946,586	10.26
Other incomes	25,622,725	19,961,617	5,661,108	28.35
General and adminstative expense	-	-243,504,971	-26,052,965	10.69
Profit before income tax	228,308,146	204,753,417	23,554,729	11.50
Income tax expense	-46,493,371	-38,079,069	-8,414,302	22.09
Profit for the year	181,814,775	166,674,348	15,140,427	9.08
Other comprehevsive imcome:				
Item that will not be reclassified to profit or loss:				
Remeasurement of employee benefit obligation	-3,125,546	-4,141,215	1,015,669	-24.52
Item that are or may be reclassified subsequently to profit or loss:				
curency transaction difference	-18,481,195	-13,700,284	-4,780,911	34.89
Remeasurement of the effective portion of derivatives	10,136,751	-506,158	10,642,909	-2102.68
Other Comprehevsive Income for the year	-11,469,990	-18,347,657	6,877,667	-37.48
Total comprehensive income for the year	170,344,785	148,326,691	22,018,094	14.84

បំណកស្រាយ

តាមរយៈការប្រៀបធៀបអំពីរបាយការណ៍លទ្ធផលសម្រាប់ឆ្នាំ2021និង2022របស់ធនាគារអេស៊ីលីដា បានបង្ហាញឲ្យឃើញថា

ចំណូលបានពីការប្រាក់ក្នុងឆ្នាំ២០២១ មានចំនួនទឹកប្រាក់ \$401,428,941និងក្នុងឆ្នាំ២០២២ មានចំនួន ទឹកប្រាក់ \$ 449,930,990 ដែលមានអត្រាកើនឡើងស្មើនឹងអត្រា 12,08%។ ត្រូវនឹងចំនួនទឹក ប្រាក់ \$ 96,953,703ព្រមជាមួយគ្នានេះចំណាយការប្រាក់មាន ការកើនឡើងគួរឱ្យកត់សម្គាល់ចំនួនទឹកប្រាក់ \$48,502,049 ត្រូវនឹងអត្រា 16,89% បើធៀបនឹងឆ្នាំ២០២១។

ចំណូលសុទ្ធលើកម្រៃជើងសារនៅក្នុងឆ្នាំ២០២១ មានចំនួនទឹកប្រាក់កើនឡើងរហូតទៅដល់ \$40,270,355 និង 2022 មានចំនួនទឹកប្រាក់ \$42,890,986ដោយមានទឹកប្រាក់កើនឡើងចំនួន \$2,620,631ត្រូវនឹង6,50%។

ចំណូលបានមកពីប្រតិបត្តិការផ្សេងៗ ដែលជាចំណូលមួយដែលមានចំនួនទឹកប្រាក់តិចតួចបំផុត បើ ធៀបនឹងចំណូលទាំងពីរខាងលើវាមានការថយចុះដែលមានចំនួនទឹកប្រាក់ \$-13,402,525និង 2021 មាន ចំនួនទឹកប្រាក់ \$-20,578,619យើងឃើញថាមានការថយចុះចំនួន\$(7,176,094)ដែលត្រូវនឹង 53,54% បើធៀបនឹងឆ្នាំ២០២១ ភាគរយនៃការថយចុះនេះមិនគួរឱ្យកត់សម្គាល់ ព្រោះមិនបានធ្វើឱ្យប៉ះពាល់ខ្លាំង ចំពោះប្រាក់ចំណេញ របស់ធនាគារនោះទេ។

ណែកឯចំណាយទូទៅ និងចំណាយរដ្ឋបាលវិញក៏មានការកើនឡើងដែលមានចំនួនទឹកប្រាក់\$428,296,771 និង 2022 មានចំនួនទឹកប្រាក់ \$472,243,357 មើលឃើញថាមានការកើនឡើងចំនួន\$43,946,586 ត្រូវ នឹង 10,26%។

ចំពោះប្រាក់ចំណេញក្នុងឆ្នាំ សម្រាប់ឆ្នាំ2021 មានចំនួនទឹកប្រាក់ \$204,753,417 និងឆ្នាំ2022 មាន ទឹកប្រាក់ \$228,308,146ឃើញថាមានការកើនឡើងចំនួន \$23,554,729ដែលត្រូវនឹង 11,50%។

ដូចនេះយើងឃើញថាប្រាក់ចំណេញក្នុងឆ្នាំបន្ទាប់ពីធ្វើការបង់ពន្ធច្បែរយើងឃើញថានៅឆ្នាំ2021 មាន ទឹកប្រាក់ \$166,674,348និងនៅឆ្នាំ2022 មានទឹកប្រាក់ \$181,814,775មានការកើនឡើងចំនួន \$15,140,427ត្រូវនឹង 9,08%។

ចំណែកឯលទ្ធផលលម្អិតផ្សេងៗទៀតនៅលើជាតិដែលនឹងត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬ ខាតការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍ចំពោះនិយោជិតនៅឆ្នាំ2021 យើងឃើញថាមានទឹក ប្រាក់ \$(18,347,657) និងឆ្នាំ2022 \$(11,469,990) មានការកើនឡើងចំនួន \$6,877,667ដែលត្រូវនឹង 37,48%។

បើយើងក្រឡេកទៅមើលលទ្ធផលចុងក្រោយនៃប្រាក់ចំណេញប្រៀបធៀបសរុបសម្រាប់ ក្នុងឆ្នាំយើង ឃើញថានៅឆ្នាំ2021 មានទឹកប្រាក់\$148,326,691និងឆ្នាំ2022 មានទឹកប្រាក់ \$170,344,785មានការកើន ឡើងចំនួន \$22,018,094ដែលទៅនឹង 14,84%។

ខ. ការវិភាគតារាងតុល្យការតាមជួរដេក

ការវិភាគតារាងតុល្យការតាមរូបភាពផ្នែកគឺ ត្រូវមានតារាងតុល្យការពីរ ឬ ច្រើនឆ្នាំបង្ហាញជាដុល្លា ឬជាប្រាក់

រៀល និង ភាពប្រែប្រួលភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

Description	2022	2021	Increase/Decrease	(%)
	US\$	US\$		
ASSETS				
Cash On Hand	497,027,041	450,375,149	46,651,892	10.35845164
Deposits And Placements with Other banks net	846,602,175	577,117,298	269,484,877	46.69499215
Financial Invesment	556,037,532	801,084,392	-245,046,860	-30.58939388
Loans And Avances	6,379,406,093	5,393,953,503	985,452,590	18.26957888
Other Assets	78,818,566	28,141,190	50,677,376	180.0825623
Statutory deposit	482,330,993	415,456,960	66,874,033	16.09650083
Property and Equipment	140,220,709	139,431,244	789,465	0.566203799
Intangible Assets	10,896,541	12,286,098	-1,389,557	-11.30999443
Right of use Assets	28,785,805	28,337,884	447,921	1.580643777
Deferred Tax Assets	1,407,258	9,068,606	-7,661,348	-84.48209129
Derivative Financial Instrument	9,630,593	0	9,630,593	0
TOTAL ASSETS	9,031,163,306	7,855,252,324	1,175,910,982	14.96974169
LIABILITIES AND EQUITY				
LIABILITIES				
Deposits and Placement of other bank and financial institution	417,826,399	483,740,992	-65,914,593	-13.62600939
Deposit from Customers	5,971,164,302	5,232,278,693	738,885,609	14.12167915
Other Laibilities	141,630,044	78,422,171	63,207,873	80.59949399
Borrowings	957,335,868	608,488,803	348,847,065	57.33007136
Subordinated debts	127,762,328	156,492,941	-28,730,613	-18.35904726
Derivative financial instrument		506,158	-506,158	-100
Lease laibilities	28,448,770	27,874,940	573,830	2.058587391
Eployee Benefits	33,374,198	26,096,817	7,277,381	27.88608664
Current income tax Laibilities	34,428,462	36,315,767	-1,887,305	-5.196930028
Deferred tax Laibilities	2,545,115		2,545,115	0
TOTAL LAIBILITIES	7,714,515,486	6,650,217,282	1,064,298,204	16.00396136
EQUITY				
Share Capital	433,163,019	433,163,019	0	0
Share premuim	11,706,215	11,706,215	0	0
Reserves	638,862,248	592,403,586	46,458,662	7.842400535
Retained earnings	226,856,479	161,769,465	65,087,014	40.23442496
Non-controlling Interests	6,059,859	5,992,757	67,102	1.119718353
TOTAL EQUITY	1,316,647,820	1,205,035,042	111,612,778	9.262201854
TOTAL LAIBILITIES AND EQUITY	9,031,163,306	7,855,252,324	1,175,910,982	14.96974169

បំណកស្រាយ

តាមរយៈការប្រៀបធៀបអំពីរបាយការណ៍តុល្យការសម្រាប់ឆ្នាំ2021 និង 2022របស់ធនាគារ អេស៊ីលីដា ក៏ អិលស៊ី បានបង្ហាញឱ្យឃើញថា៖

ទ្រព្យសកម្ម(Current Assets) :សាច់ប្រាក់ក្នុងដៃនៅក្នុងឆ្នាំ2021មានចំនួនទឹកប្រាក់ \$450,375,149 និង 2022 មានចំនួនទឹកប្រាក់ \$497,027,041ឃើញថាមានការកើនឡើងចំនួន \$46,651,892 ត្រូវនឹង10,35%

រីឯបើយើងក្រឡេកទៅមើលចំនួនទឹកប្រាក់បញ្ញើនៅធនាគារផ្សេងវិញឃើញថានៅឆ្នាំ2021 មានទឹក ប្រាក់ \$577,117,298 និង2022 មានចំនួនទឹកប្រាក់ \$846,602,175ឃើញថាមានការកើនឡើងចំនួន \$269,484,877ដែលត្រូវនឹង 46.69%។

រីឯ ការវិនិយោគហិរញ្ញវត្ថុវិញយើងឃើញថាចំនួនទឹកប្រាក់នៅឆ្នាំ2021 មានចំនួន\$801,084,392 និង ឆ្នាំ2022 មានចំនួន\$556,037,532យើងឃើញថាមានចំនួនទឹកប្រាក់ថយចុះចំនួន\$(245,046,860)ដែលត្រូវ នឹង30.58%។

បើយើងក្រឡេកទៅមើលឥណទាននិងបុរេប្បទានសុទ្ធក្នុងឆ្នាំ2021 មានចំនួន\$5,393,953,503 និង ឆ្នាំ2022 មានចំនួន \$6,379,406,093យើងឃើញមានទឹកប្រាក់កើនឡើងចំនួន \$985,452,590ដែលត្រូវ នឹង18.26%។

រីឯណាទ្រព្យសកម្មផ្សេងៗទៀតយើងឃើញថាមានចំនួនទឹកប្រាក់នៅឆ្នាំ2021 មានចំនួន \$28,141,190 និងឆ្នាំ2022 មានចំនួន\$78,818,566យើងឃើញមានទឹកប្រាក់កើនឡើងចំនួន\$50,677,376ដែលត្រូវនឹង 180.08%។

ចំណែកប្រាក់បញ្ញើតាមច្បាប់យើងឃើញថាមានចំនួនទឹកប្រាក់នៅក្នុងឆ្នាំ2021មានចំនួន \$415,456,960 និងឆ្នាំ2022 មានចំនួន \$482,330,993យើងឃើញមានការប្រាក់កើនឡើងចំនួន \$66,874,033ត្រូវនឹង 16.09%។

ចំពោះទ្រព្យនិងគ្រឿងបរិក្ខារយើងឃើញមានចំនួនទឹកប្រាក់នៅក្នុងឆ្នាំ2021មានចំនួន \$139,431,244 និងឆ្នាំ 2022មានចំនួន \$140,220,709យើងឃើញមានទឹកប្រាក់កើនឡើងចំនួន \$789,465 ត្រូវនឹង 0.56%។

ម្យ៉ាងវិញទៀតទ្រព្យសកម្មអរូបីយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 ចំនួន \$12,286,098និងឆ្នាំ 2022 មានចំនួន \$10,896,541យើងឃើញមានទឹកប្រាក់ថយចុះចំនួន \$(1,389,557)ត្រូវនឹង 11.30%។

ចំណែកឥទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មយើងឃើញមានទឹកប្រាក់ នៅក្នុងឆ្នាំ2021 មានចំនួន \$28,337,884និងឆ្នាំ2022 មានចំនួន \$28,785,805យើងឃើញមានទឹកប្រាក់កើនឡើងចំនួន \$447,921 ត្រូវនឹង 1.58%។

ចំពោះទ្រព្យសកម្មពន្យារនៃការបង់ពន្ធសុទ្ធឡាយយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$9,068,606និងឆ្នាំ2022មានចំនួន\$1,407,258យើងឃើញមានទឹកប្រាក់ថយចុះចំនួន \$(7,661,348)ត្រូវ នឹង 84.48 %។

សរុបសេចក្តីមកយើងក្រឡេកទៅមើលថាទ្រព្យសកម្មសរុបរបស់យើងវិញយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$7,855,252,324និងឆ្នាំ2022 មានចំនួន \$9,031,163,306យើងឃើញមានទឹកប្រាក់កើនឡើងចំនួន \$1,175,910,982ត្រូវនឹង 14.96%។

ឥឡូវបើយើងក្រឡេកទៅមើលបំណុលរបស់ធនាគារវិញ ទៅលើប្រាក់បញ្ញើរបស់ធនាគារទៅនឹងប្រាក់បញ្ញើ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$483,740,992 និងឆ្នាំ2022 មានចំនួន \$417,826,399យើងឃើញមានទឹកប្រាក់ថយចុះចំនួន \$(65,914,593)ត្រូវនឹង 13.62%។

ចំណែកប្រាក់បញ្ញើរបស់អតិថិជនយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$5,232,278,693 និងឆ្នាំ2022 មានចំនួន \$5,971,164,302 យើងឃើញមានទឹកប្រាក់កើនឡើងចំនួន \$738,885,609ត្រូវនឹង 14.12%។

ចំពោះបំណុលផ្សេងៗទៀតយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$78,422,171និងឆ្នាំ2022 មានចំនួន \$141,630,044យើងឃើញមានទឹកប្រាក់កើនឡើងចំនួន \$63,207,873 ត្រូវនឹង 80.59%។

រីឯប្រាក់កម្ចីយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$608,488,803និងឆ្នាំ2022 មានចំនួន \$957,335,868យើងឃើញមានទឹកប្រាក់កើនឡើងចំនួន \$348,847,065ត្រូវនឹង 57.33 %។

ចំណែកបំណុលបន្ទាប់បន្សំយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$156,492,941និងឆ្នាំ2022 មានចំនួន \$127,762,328យើងឃើញមានទឹកប្រាក់ថយចុះចំនួន \$(28,730,613) ត្រូវនឹង 18.35%។

រីឯបំណុលពន្ធលើប្រាក់ចំណេញ នៅក្នុងឆ្នាំ2021 មានទឹកប្រាក់ \$36,315,767ចំណែកឆ្នាំ2022 មានទឹកប្រាក់ \$34,428,462វាមានការថយចុះ \$(1,887,305)ស្មើនឹង5.19%។

ចំពោះបំណុលភតិសន្យាវិញនៅក្នុងឆ្នាំ2021 មានទឹកប្រាក់ចំនួន \$27,874,940ចំណែកឆ្នាំ2022 វិញមានទឹកប្រាក់ចំនួន \$28,448,770 ដូច្នេះយើងឃើញថា វាមានការថយចុះ \$573,830ស្មើនឹង 2.05%។

បើយើងក្រឡេកទៅមើលអត្ថប្រយោជន៍និយោជិតនៅក្នុងឆ្នាំ2021 មានចំនួនទឹកប្រាក់ \$26,096,817រីឯនៅក្នុងឆ្នាំ2022 វិញ មានចំនួនទឹកប្រាក់ \$33,374,198ដូច្នេះវាមានការកើនឡើងចំនួនទឹកប្រាក់ \$7,277,381ស្មើនឹង 27.88%។

ដូច្នេះចំពោះបំណុលសរុបនៅក្នុងឆ្នាំ2021 មានចំនួនទឹកប្រាក់សរុប \$6,650,217,282ចំណែកឆ្នាំ2022 មានចំនួនទឹកប្រាក់ \$7,714,515,486យើងឃើញថានៅក្នុងឆ្នាំ2022 មានការកើនឡើងចំនួនទឹកប្រាក់\$1,064,298,204 ស្មើនឹង 13%។

ចំពោះទុន (Share Capital) យើងឃើញថានៅក្នុងឆ្នាំ 2021 មានទឹកប្រាក់ \$433,163,019 រីឯឆ្នាំ2022មានទឹកប្រាក់ចំនួន \$433,163,019ដូចនេះយើងឃើញថាក្នុងឆ្នាំ 2022 មានការកើនឡើង 4,344,855 ស្មើនឹង 1.01%។

ចំណែកប្រាក់ចំណេញលើទុន (Share Premiums)នៅក្នុងឆ្នាំ2021 មានទឹកប្រាក់អត់ចំណេញ តែនៅឆ្នាំ2022 មានការកើនឡើងរហូតដល់ \$11,706,215។

វិធីទុនបម្រុង (Reserves) នៅក្នុងឆ្នាំ2021 មានទឹកប្រាក់ចំណេញត្រឹមតែ \$592,403,586ចំណែកឆ្នាំ 2022មានការកើនឡើងរហូតដល់ \$638,862,248ដូចនេះឃើញថា មានការកើនឡើង \$46,458,662ស្មើនឹង 7.84%។

យោងតាមការស្រាវជ្រាវរបស់ខ្ញុំ ប្រាក់ចំណេញរក្សាទុកនៅក្នុងឆ្នាំ2021 មានចំនួនទឹកប្រាក់ \$161,769,465ប៉ុន្តែនៅក្នុងឆ្នាំ2022 មានការចំណេញ \$226,856,479ដូច្នេះមានយើងឃើញថាមានការកើនឡើង \$65,087,014ស្មើនឹង 40.23%។

ដូច្នេះហើយយើងឃើញថាទុនសរុបនៅក្នុងឆ្នាំ2021 មានចំនួនទឹកប្រាក់ \$5,992,757បើមើលទៅក្នុងឆ្នាំ2022 វិញមានទឹកប្រាក់ចំនួន \$6,059,859ចំពោះទឹកប្រាក់នេះមានការកើនឡើង \$67,102ស្មើនឹង 1.11%។

បើយើងក្រឡេកទៅមើលបំណុលនិងទុនសរុបវិញចំពោះឆ្នាំ2021 មានចំនួនទឹកប្រាក់\$7,855,252,324 ប៉ុន្តែឆ្នាំ2022 មានការកើនឡើងរហូតទៅដល់ \$9,031,163,306មានការកើនឡើង \$1,175,910,982ស្មើនឹង 14.96%។

៣.២.២ វិធីសាស្ត្របញ្ឈរ (Vertical)

ក. ការវិភាគតារាងតុល្យការតាមជួរឈរ គឺគេយកធាតុនីមួយៗនៅក្នុងតារាងការវិភាគតារាងតុល្យការតាមជួរឈរ បំណុល និងតុល្យការបង្ហាញជាភាគរយដោយធ្វើការប្រៀបធៀបទៅនឹងទ្រព្យសកម្មសរុប ឬទ្រព្យរបស់ម្ចាស់

Description	2022	2021	2022	2021
	US\$	US\$	(%)	(%)
ASSETS				
Cash On Hand	497,027,041	450,375,149	6	5.73342689
Deposits And Placements with Other banks net	846,602,175	577,117,298	9	7.346897008
Financial Invesment	556,037,532	801,084,392	6	10.19807333
Loans And Avances	6,379,406,093	5,393,953,503	71	68.66683947
Other Assets	78,818,566	28,141,190	1	0.358246799
Statutory deposit	482,330,993	415,456,960	5	5.288906618
Property and Equipment	140,220,709	139,431,244	2	1.775006559
Intangible Assets	10,896,541	12,286,098	0	0.156406153
Right of use Assets	28,785,805	28,337,884	0	0.36075078
Deferred Tax Assets	1,407,258	9,068,606	0	0.1154464
Derivative Financial Instrument	9,630,593	0	0	0
TOTAL ASSETS	9,031,163,306	7,855,252,324	100	100
LIABILITIES AND EQUITY				
LIABILITIES				
Deposits and Placement of other bank and financial institution	417,826,399	483,740,992	5	6.158185276
Deposit from Customers	5,971,164,302	5,232,278,693	66	66.60866484
Other Laibilities	141,630,044	78,422,171	2	0.998340572
Borrowings	957,335,868	608,488,803	11	7.746266802
Subordinated debts	127,762,328	156,492,941	1	1.992207692
Derivative financial instrument		506,158	0	0.006443561

Lease liabilities	28,448,770	27,874,940	0	0.354857347
Employee Benefits	33,374,198	26,096,817	0	0.332221244
Current income tax Liabilities	34,428,462	36,315,767	0	0.462311909
Deferred tax Liabilities	2,545,115		0	0
TOTAL LAIBILITIES	7,714,515,486	6,650,217,282	85	84.65949925
EQUITY				
Share Capital	433,163,019	433,163,019	5	5.514310695
Share premium	11,706,215	11,706,215	0	0.149024048
Reserves	638,862,248	592,403,586	7	7.541496588
Retained earnings	226,856,479	161,769,465	3	2.059379614
Non-controlling Interests	6,059,859	5,992,757	0	0.076289809
TOTAL EQUITY	1,316,647,820	1,205,035,042	15	15.34050075
TOTAL LAIBILITIES AND EQUITY	9,031,163,306	7,855,252,324	100	100

បំណកស្រាយ

តាមរយៈការប្រៀបធៀបអំពីរបាយការណ៍តុល្យការសម្រាប់ឆ្នាំ2021 និង2022 របស់ធនាគារ អេស៊ីលីដា ក៏អិលស៊ីបានបង្ហាញឱ្យឃើញថា៖

ទ្រព្យសកម្ម (Current Assets) : សាច់ប្រាក់ក្នុងដៃនៅក្នុងឆ្នាំ2021មានចំនួនទឹកប្រាក់ \$450,375,149 ស្មើនឹង5,73%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021 ។ឆ្នាំ2022 មានចំនួនទឹកប្រាក់ \$497,027,041ស្មើនឹង6%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

រីឯបើយើងក្រឡេកទៅមើលចំនួនទឹកប្រាក់បញ្ញើនៅធនាគារផ្សេងវិញឃើញថានៅឆ្នាំ2021 មានទឹកប្រាក់ \$577,117,298ស្មើនឹង7,34%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ 2021។ឆ្នាំ2022 មានចំនួនទឹកប្រាក់ \$846,602,175ស្មើនឹង9%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ 2022។

រីឯការវិនិយោគហិរញ្ញវត្ថុវិញយើងឃើញថាចំនួនទឹកប្រាក់នៅឆ្នាំ2021 មានចំនួន\$801,084,392ស្មើនឹង10,19%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ2022 មានចំនួន\$556,037,532 ស្មើនឹង6% ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

បើយើងក្រឡេកទៅមើលឥណទាននិងបុរេប្បទានសុទ្ធក្នុងឆ្នាំ2021 មានចំនួន\$5,393,953,503ស្មើនឹង68,66%។ឆ្នាំ2022 មានចំនួន \$6,379,406,093ស្មើនឹង71%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022

រីឯទ្រព្យសកម្មផ្សេងៗទៀតយើងឃើញថាមានចំនួនទឹកប្រាក់នៅឆ្នាំ2021 មានចំនួន \$28,141,190 ស្មើនឹង0,35%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ឆ្នាំ 2022 មានចំនួន \$78,818,566ស្មើនឹង1% ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ចំណែកឯប្រាក់បញ្ញើតាមច្បាប់យើងឃើញថាមានចំនួនទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$415,456,960ស្មើនឹង5,28%។ឆ្នាំ2022 មានចំនួន \$482,330,993ស្មើនឹង5%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ចំពោះទ្រព្យនិងគ្រឿងបរិក្ខារយើងឃើញមានចំនួនទឹកប្រាក់នៅក្នុងឆ្នាំ2021មានចំនួន \$139,431,244 ស្មើនឹង1,77%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ2022មានចំនួន\$140,220,709ស្មើនឹង2%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ម្យ៉ាងវិញទៀត ទ្រព្យសកម្មអរូបីយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 ចំនួន \$12,286,098ស្មើនឹង 0,15%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ2022 មានចំនួន \$10,896,541ស្មើនឹង0%ធៀប ជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ចំណែកឯសិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មយើងឃើញមានទឹកប្រាក់ នៅក្នុងឆ្នាំ2021 មានចំនួន \$28,337,884 ស្មើនឹង0,36%ធៀប ជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ2022 មានចំនួន \$28,785,805 ស្មើនឹង0%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ចំពោះទ្រព្យសកម្មពន្យារ នៃការបង់ពន្ធសុទ្ធយើងសង្កេតឃើញថា មានទឹកប្រាក់នៅក្នុងឆ្នាំ2021 មាន ចំនួន\$9,068,606 ស្មើនឹង0,11% ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ឆ្នាំ2022 មានចំនួន \$1,407,258 ស្មើនឹង0%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ឥឡូវបើយើងក្រឡេកទៅមើលបំណុលរបស់ធនាគារ វិញទៅលើប្រាក់បញ្ញើរបស់ធនាគារទៅនឹងប្រាក់ បញ្ញើនិងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2021 មានចំនួន \$483,740,992 ស្មើនឹង6,15%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ 2022 មានចំនួន \$417,826,399ស្មើនឹង5% ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ចំណែកឯប្រាក់បញ្ញើរបស់អតិថិជនយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$5,232,278,693 ស្មើនឹង66,60%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ2022 មានចំនួន \$5,971,164,302ស្មើនឹង 66%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ចំពោះបំណុលផ្សេងៗទៀតយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$78,422,171ស្មើនឹង 0,99%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ2022 មានចំនួន \$141,630,044ស្មើនឹង2%ធៀប ជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

រីឯប្រាក់កម្ចីយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$608,488,803ស្មើនឹង7,74%ធៀប ជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ2022 មានចំនួន \$957,335,868ស្មើនឹង11%ធៀបជាមួយទ្រព្យ សកម្មសរុបក្នុងឆ្នាំ2022។

ចំណែកឯបំណុលបន្ទាប់បន្សំយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2021 មានចំនួន \$156,492,941ស្មើ នឹង1,99%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ឆ្នាំ2022 មានចំនួន \$127,762,328ស្មើនឹង១% ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ដូច្នេះចំពោះបំណុលសរុបនៅក្នុងឆ្នាំ2021 មានចំនួនទឹកប្រាក់សរុប \$6,650,217,282ស្មើនឹង84,65% ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ចំណែកឆ្នាំ2022 មានចំនួនទឹកប្រាក់ \$7,714,515,486ស្មើនឹង 85%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ចំពោះទុន (Share Capital) យើងឃើញថានៅក្នុងឆ្នាំ2021 មានទឹកប្រាក់ \$433,163,019ស្មើនឹង 5,51%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ រីឯឆ្នាំ 2022មានទឹកប្រាក់ចំនួន \$433,163,019ស្មើនឹង 5%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

រំងទុនបម្រុង (Reserves) នៅក្នុងឆ្នាំ2021 មានទឹកប្រាក់ចំណេញត្រឹមតែ \$592,403,586ស្មើនឹង 7,54%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ចំណែកឆ្នាំ2022 មានការកើនឡើងរហូតដល់ \$638,862,248ស្មើនឹង7%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

យោងតាមការស្រាវជ្រាវរបស់ក្រុមយើងខ្ញុំប្រាក់ចំណេញរក្សាទុកនៅក្នុងឆ្នាំ2021 មានចំនួនទឹកប្រាក់ \$161,769,465ស្មើនឹង2,05%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ ប៉ុន្តែនៅក្នុងឆ្នាំ2022 មានការចំណេញ \$226,856,479ស្មើនឹង3 %ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

ដូច្នេះហើយយើងឃើញថាទុនសរុបនៅក្នុងឆ្នាំ2021 មានចំនួនទឹកប្រាក់ \$5,992,757ស្មើនឹង15,34% ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2021។ បើមើលទៅក្នុងឆ្នាំ2022 វិញមានទឹកប្រាក់ចំនួន \$6,059,859 ស្មើនឹង15%ធៀបជាមួយទ្រព្យសកម្មសរុបក្នុងឆ្នាំ2022។

៣.២.៣ វិធីសាស្ត្រអនុបាត (Ratio)

ដើម្បីបំពេញបន្ថែមទៅលើវិធីសាស្ត្រភាគរយការវិភាគតាមអនុបាត គឺជាការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដែលមានទំនាក់ទំនងរវាងសមាសធាតុផ្សេងៗគ្នានៃរបាយការណ៍។ ម្យ៉ាងទៀតបានប្រើប្រាស់ដើម្បីវាស់វែងនូវ លទ្ធភាពប្រាក់ចំណេញការប្រើប្រាស់ទ្រព្យសម្បត្តិការប្រើប្រាស់បំណុលនានាសន្ទុយ។ ការវិភាគតាមអនុបាតក៏ ត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានសម្រាប់វាយតម្លៃការអនុវត្តន៍ប្រតិបត្តិការរបស់អាជីវកម្ម ហើយវាជួយក្នុងការ ប្រៀបធៀបប្រសិទ្ធភាពប្រតិបត្តិការពីមួយឆ្នាំទៅមួយឆ្នាំទៀត។

$$\text{Return on Assets in \%} = \frac{\text{Net Income} \times 100}{\text{Total Assets}}$$

Return on assets in%			
Year	Net Income	Total Assets	Return on assets
2021	148,326,691	7,855,252,324	1%
2022	170,344,785	9,031,163,306	1%

ក្នុងឆ្នាំ2022 និង2021 អនុបាតផលត្រលប់នៃទ្រព្យសកម្មរបស់ធនាគារ អេស៊ីលីដានៅតែរក្សាបាននូវ ចំនួនដដែល គឺស្មើនឹង1%។ ដូចនេះមានន័យថាធនាគារ អេស៊ីលីដា អាចរកប្រាក់ចំណេញបាន \$0.01 មកពីការ ប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគទៅលើអនុបាតខាងលើនេះយើងរកឃើញថា ធនាគារ អេស៊ីលីដា ពិត ជា អាចស្វែងរកផងចំណេញពីការវិនិយោគទៅលើទ្រព្យសកម្មរបស់ខ្លួនបានពិតប្រាកដកមែន ដោយអាចរក្សា និង ធ្វើឱ្យទ្រព្យសកម្មរបស់ខ្លួនកើនឡើងបាន នេះបើយោងតាមការវិភាគអនុបាតរយៈពេលពីឆ្នាំនេះ។ ជាក់ស្តែងដូចជា ក្នុងឆ្នាំ2021 ទៅឆ្នាំ2022 ធនាគារមួយនេះនៅតែអាចរក្សាផងចំណេញទ្រព្យសកម្មរបស់ខ្លួនបានដដែលទោះបីជា គ្មានការរីកចម្រើន ក៏មិនមានការថយចុះដែរ។

៣.២.៣.២. អនុបាតផលត្រឡប់នៃមូលធន (Return on Equity Ratio)

$$\text{Return on Equity in \%} = \frac{\text{Net Income} \times 100}{\text{Total Equity}}$$

Return on Equity in%			
Year	Net Income	Total Equity	Return on Equity
2021	148,326,691	1,205,035,042	12%
2022	170,344,785	1,316,647,820	12%

យើងសង្កេតឃើញថា អនុបាតបានផលត្រឡប់មកវិញនៃមូលធនម្ចាស់របស់ធនាគារមួយនេះមាន ចំនួនស្មើនឹង 12% ទាំងពីឆ្នាំតែម្តង គឺក្នុងឆ្នាំ2021 និង2022។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ អេស៊ីលីដា អាចរកប្រាក់ចំណេញបានចំនួន 0.12ពីទ្រព្យមូលធនម្ចាស់របស់ខ្លួនក្នុងរយៈពេលពីឆ្នាំនេះ។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគទៅលើអនុបាតមួយនេះ យើងអាចដឹងបានថាធនាគារ អេស៊ីលីដាពិតជាអាចទាញយកផលចំណេញចេញពីទ្រព្យមូលធនម្ចាស់របស់ខ្លួនបានប្រាកដមែន។ ធនាគារមួយ នេះមិនត្រឹមតែអាចទាញយកប្រាក់ចំណេញឱ្យក្រុមហ៊ុនបានប៉ុណ្ណោះទេ តែនៅរក្សាតុល្យភាពផលចំណេញរបស់ ខ្លួនបានពីមួយឆ្នាំទៅមួយឆ្នាំទៀតផង ដោយមិនឱ្យមានការធ្លាក់ចុះ ទោះគ្មានការកើនឡើងក៏ដោយ។

៣.២.៣.៣. អនុបាតមេគុណនៃមូលធនម្ចាស់ (Equity Multiplier Ratio)

$$\text{Return on Multiplier in \%} = \frac{\text{Total Assets} \times 100}{\text{Total Equity}}$$

Return on Multiplier in%			
Year	Total Assets	Total Equity	Return on Multiplier
2021	7,855,252,324	1,205,035,042	6.51%
2022	9,031,163,306	1,316,647,820	6.85%

នៅក្នុងឆ្នាំ2021 អនុបាតមេគុណនៃមូលធនរបស់ធនាគារមួយនេះមានចំនួនស្មើនឹង 651% ដែលនេះមានន័យថា អនុបាតមេគុណនៃមូលធនរបស់ធនាគារ អេស៊ីលីដាទ្រព្យសកម្មសរុបមានចំនួន 6,51 ដងនៃមូលធនសរុបរបស់ធនាគារ។

យើងសង្កេតឃើញថាអនុបាតមេគុណនៃមូលធនរបស់ធនាគារបានកើនក្នុងអត្រា 685% ដែលមានន័យថា ធនាគារអាចរកទ្រព្យសកម្មសរុបស្មើនឹង 6.85 ដងនៃមូលធនសរុបនៅក្នុងឆ្នាំ2022។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការគណនា និងវាយតម្លៃទៅលើអនុបាតខាងលើនេះ យើងអាចសន្មត់បានថា ធនាគារ អេស៊ីលីដាមិនសូវពឹងផ្អែកទៅលើបំណុលនិងកម្ចីមកទ្រទ្រង់ទ្រព្យសកម្មរបស់ខ្លួនប៉ុន្មាននោះទេ ដោយយើងអាចឃើញបានថាវាមានចំនួនកើនពីមួយឆ្នាំទៅមួយឆ្នាំ។

៣.២.៣.៤. អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្ម (Debt-to-Asset Ratio)

$$\text{Debt-to-Asset in \%} = \frac{\text{Total Liabilities} \times 100}{\text{Total Assets}}$$

Debt-to-Asset in %			
Year	Total Liabilities	Total Assets	Return on Multiplier
2021	6,650,217,282	1,205,035,042	551%
2022	7,714,515,486	1,316,647,820	585%

នៅក្នុងឆ្នាំ 2021 អនុបាតផលធៀបនៃបំណុល និងទ្រព្យសកម្មមួយនេះ មានអត្រាហូតទៅដល់ 551% ត្រូវជា 0.87 ដងនៃការប្រើប្រាស់ បំណុលនៅក្នុងឆ្នាំដដែលនេះ។

រីឯក្នុងឆ្នាំ 2022 វិញ អត្រាបស់អនុបាតផលធៀបនៃបំណុល និងទ្រព្យសកម្មនេះបានកើនឡើងទៅដល់ 585% ត្រូវជា 0.85 ដងនៃការប្រើប្រាស់បំណុលនៅក្នុងឆ្នាំមួយនេះ។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវាយតម្លៃទៅលើអនុបាតមួយនេះ យើងអាចសន្និដ្ឋានបានធនាគារមួយ នេះមិនសូវពឹងផ្អែកទៅលើបំណុលរបស់ខ្លួនប៉ុន្មានឡើយ ព្រោះតាមរយៈអនុបាតបំណុលធៀបនឹងទ្រព្យសកម្ម របស់ធនាគារមួយនេះ យើងឃើញថា អំឡុងឆ្នាំ 2021 និងឆ្នាំ 2022 វិញអនុបាតមួយនេះក៏បានកើនឡើងចំនួន 34%។

៣.២.៣.៥. អនុបាតសមត្ថភាពក្នុងការទូទាត់ការប្រាក់ (Time Interest Earned)

៣.៣ ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

៣.៣.១ ការវាយតម្លៃពីការអនុវត្តក្នុងអតីតកាល (Assessment of Past Performance) :

ប្រតិបត្តិការនៅក្នុងអតីតកាល គឺជាសូចនាករដ៏ល្អមួយ នៃការអនុវត្តនាពេលអនាគត។ វិនិយោគិន ឬម្ចាស់ បំណុលចាប់អារម្មណ៍នឹងនិន្នាការនៃការលក់ ចំណាយ ថ្លៃដើម ចំណាយប្រតិបត្តិការ ប្រាក់ចំណេញ សុទ្ធ លំហូរសាច់ប្រាក់ និងធនលាភភាពពីការវិនិយោគកាលពីអតីតកាល។ និន្នាការទាំងនេះផ្តល់ជូននូវ មធ្យោបាយ សម្រាប់វិនិច្ឆ័យការគ្រប់គ្រងប្រតិបត្តិការ អាជីវកម្មពីអតីតកាល និងជាសូចនាករដែលអាចធ្វើទៅ បាននៃការអនុវត្តនាពេលអនាគត។

៣.៣.២ ការវាយតម្លៃពីស្ថានភាពបច្ចុប្បន្ន (Assessment of current position)

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ បង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុនទាក់ទងទៅនឹង ប្រភេទ ទ្រព្យសកម្ម ដែលគ្រប់គ្រងដោយក្រុមហ៊ុន អាជីវកម្មមួយ និងបំណុលផ្សេងៗដែលក្រុមហ៊ុនត្រូវសងគេ។

៣.៣.៣ ការព្យាករណ៍ពីភាពចំណេញនិងការរីកចម្រើន (Prediction of profitability and growth prospects)

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុជួយក្នុងការវាយតម្លៃ និងព្យាករណ៍អំពី លទ្ធភាពរកប្រាក់ចំណូល និងអត្រាកំណើនប្រាក់ ចំណូល ដែលត្រូវបានប្រើប្រាស់ដោយវិនិយោគិននៅពេលដែលប្រៀបធៀបជម្រើស វិនិយោគនិងអ្នកប្រើផ្សេងទៀតក្នុងការវិនិច្ឆ័យពីសក្តានុពលនៃសហគ្រាសពាណិជ្ជកម្ម។

៣.៣.៤ ការព្យាករណ៍ពីការធូលីនិងការបរាជ័យ (Prediction of bankruptcy and failure)

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺជា ឧបករណ៍ដ៏សំខាន់មួយក្នុងការវាយតម្លៃ ព្យាករណ៍ ភាពរឹងមាំ ធន និងប្រូបាប៊ីលីតេនៃភាពបរាជ័យរបស់អាជីវកម្ម។

៣.៣.៥ ការវាយតម្លៃនៃប្រសិទ្ធភាពប្រតិបត្តិការ (Assessment of the operational efficiency)

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ជួយវាយតម្លៃពីប្រសិទ្ធភាពប្រតិបត្តិការនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយ។ លទ្ធផលជាក់ស្តែងរបស់ក្រុមហ៊ុនដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចប្រៀបធៀបទៅនឹង ស្តង់ដារមួយចំនួនដែលបានកំណត់ពីមុនហើយភាពលំអៀងរវាងស្តង់ដារនិងការអនុវត្តជាក់ស្តែងអាចត្រូវ បានប្រើជាសូចនាករមានប្រសិទ្ធភាពរបស់ការគ្រប់គ្រង⁵។

⁵ <https://khemsaritheducation.wordpress.com/2018/05/29>

ជំពូកទី៤
ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ចំណុចខ្លាំង និងចំណុចខ្សោយ របស់ធនាគារពិតជាមានសារៈសំខាន់បំផុតក្នុងការវាយតម្លៃ វាស់វែង ដំណើរការ និងសកម្មភាពរបស់ធនាគារ។ ក្រោយពីការសិក្សាស្រាវជ្រាវវិភាគរួចមក យើងសង្កេតឃើញថា ធនាគារអេស៊ីលីដា នៅតែមានចំណុចខ្លាំង និងមានចំណុចខ្វះខាតមួយចំនួនដែលរួមមាន៖

៤.១ ការវិភាគលើចំណុចខ្លាំង

តាមរយៈការសិក្សាស្រាវជ្រាវទៅលើធនាគារអេស៊ីលីដា ទៅលើសមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ របស់ ធនាគារ និងវិធីសាស្ត្រនៃការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួចមក យើងឃើញថា ការរៀបចំ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដារៀបចំឡើងយ៉ាងលម្អិតដោយមានសមាសភាពចូលរួមសំខាន់ៗ ដូចជា របាយការណ៍លទ្ធផល របាយការណ៍តុល្យការ របាយការណ៍លំហូរសាច់ប្រាក់ របាយការណ៍បម្រែបម្រួល មូលធន និងរបាយការណ៍កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។

ក្រោយពីបានធ្វើការសិក្សាទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុមួយនេះ ខ្ញុំអាចធ្វើការសំយោគ ទិន្នន័យពីចំណុចខ្លាំងរបស់ធនាគារបានដូចខាងក្រោម៖

- ធនាគារ អេស៊ីលីដា ជាធនាគារដែលកំពុងតែមានភាពពេញនិយមខ្លាំងក្នុងការប្រើប្រាស់ពី សំណាក់ អតិថិជន
- ជាធនាគារដែលមានការរីកចម្រើន លូតលាស់ទៅមុខបានយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដែលអាច វិវត្តខ្លួនឱ្យក្លាយទៅជាធនាគារដែលឈានមុខគេ និងមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។
- ធនាគារចេះចាប់យកឱកាសក្នុងការវាយលុកទីផ្សារដោយការបង្កើតអេបទូរស័ព្ទថ្មីប្លែក ជាមួយនិងសេ វា កម្មការដកប្រាក់ចេញ និងដាក់ប្រាក់ចូល តាមទូរស័ព្ទពីចម្ងាយ ជៀសវាងការជួបផ្ទាល់
- បើតាមការវិភាគរបាយការណ៍ហិរញ្ញវត្ថុរយៈពេលពីឆ្នាំមកនេះ យើងឃើញថាធនាគារមួយនេះពិតជា អាចរកប្រាក់ចំណូលនិងប្រាក់ចំណេញពីការប្រាក់បានយ៉ាងល្អ ព្រោះបើតាមការសង្កេតទៅលើរយៈ ពេលពីឆ្នាំ ចុងក្រោយនេះឃើញថា ការកើនឡើងពីប្រាក់ចំណូលនិងប្រាក់ចំណេញពីការប្រាក់នេះគឺមាន សភាពខ្ពស់ជាង ការធ្លាក់ចុះ។
- យើងក៏សង្កេតឃើញថាធនាគារមួយនេះមានការកើនឡើងខាងផ្នែកទ្រព្យសកម្ម ដែលអាចសបញ្ជាក់ឱ្យ ឃើញថាមានការរីកចម្រើន ព្រមទាំងអាចរក្សាលំនឹងតុល្យភាពរបស់ខ្លួនបានយ៉ាងល្អទាំងទ្រព្យសកម្ម និងមូល ធននៅក្នុងធនាគារមិនឱ្យមានការធ្លាក់ចុះ ទោះជាគ្មានការកើនឡើងក៏ដោយ។
- អំឡុងពេលមានជម្ងឺរាតត្បាតធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ធនាគារមួយនេះបែបជានៅតែអាចរកប្រាក់ ចំណេញដុលរបស់ខ្លួនបានដែរ ទោះជាមានឆ្នាំខ្លះមានការធ្លាក់ចុះតែវាក៏មិនអាចប្រៀបធៀបនឹងការ កើនឡើង របស់ធនាគារមួយនេះបានដែរ។
- ចំណូលបានពីការប្រាក់ក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ មានការកើនឡើង។
- ចំណាយការប្រាក់ មានការកើនឡើង។
- ចំណូលសុទ្ធលើកម្រៃជើងសារ នៅក្នុងឆ្នាំ២០២២មានចំនួនទឹកប្រាក់កើនឡើង។

- ការវិនិយោគហិរញ្ញវត្ថុវិញយើងឃើញថាក្នុងឆ្នាំ២០២២ មានការកើនឡើង។

សរុបមកធនាគារអេស៊ីលីជាពិតជាមានផែនការ គោលដៅព្រមទាំងយុទ្ធសាស្ត្រដែលអាចជួយធ្វើឱ្យធនាគារ មានការរីកចម្រើន និងមានសម្ពាធក្នុងការចម្រាញ់យកផលចំណេញចេញពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន បានយ៉ាងល្អប្រសើរ ។

៤.២ ការវិភាគលើចំណុចខ្សោយ

បន្ទាប់ពីយើងសិក្សាអំពីចំណុចខ្លាំងរបស់ធនាគារយើង ក៏បានឃើញផងដែរ អំពីចំណុចខ្វះខាតមួយ ចំនួនរបស់ធនាគារដូចជា លើការប្រើប្រាស់សមាសភាពរបាយការណ៍មានសមាសភាពចូលរួមច្រើនសមាស ភាពនៃរបាយការណ៍មួយចំនួនអាចនឹងពិបាកសម្រាប់អតិថិជនក្នុងការសិក្សាស្វែងយល់។ រីឯការវិភាគទៅ លើរបាយការណ៍វិញមានចំណុចខ្លះ ក៏ជាផលវិបាកផងដែរសម្រាប់ការតាមដានរបស់អតិថិជន ជាពិសេស ការប្រើប្រាស់ពាក្យគន្លឹះដែលមិនងាយយកជាកាសាខ្មែរ។ ឧទាហរណ៍ដូចខាងក្រោយ៖

-ការវិនិយោគហិរញ្ញវត្ថុ យើងឃើញថាចំនួនទឹកប្រាក់ថយចុះនៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២២ ដែល ត្រូវនឹង30.58%។

-ទ្រព្យសកម្មពន្យារនៃការបង់ពន្ធសុទ្ធឡាយវិញ យើងឃើញមានទឹកប្រាក់ថយចុះនៅក្នុងឆ្នាំ២០២១ បើ ធៀបនឹងឆ្នាំ២០២២ ដែលត្រូវនឹង 84.48 %។

-បំណុលរបស់ធនាគារទៅលើប្រាក់បញ្ញើរបស់ធនាគារទៅនឹងប្រាក់បញ្ញើនិងស្ថាប័នហិរញ្ញវត្ថុផ្សេង ទៀតយើងឃើញមានទឹកប្រាក់ថយចុះនៅក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២២ ដែលត្រូវនឹង13.62%។

-បំណុលបន្ទាប់បន្សំយើងឃើញមានទឹកប្រាក់ថយចុះនៅក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២២ ដែលត្រូវ នឹង18.35%។

-បំណុលពន្ធលើប្រាក់ចំណេញមានចំនួនទឹកប្រាក់ថយចុះនៅក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២២ ដែលត្រូវ នឹង5.19%។

-ចំពោះបំណុលកតិសន្យាវិញ នៅក្នុងឆ្នាំ២០២១ មានការថយចុះបើធៀបនឹងឆ្នាំ២០២២ ដែលស្មើនឹង 2.05%។

ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងអនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

យោងទៅតាមការបកស្រាយបំភ្លឺ ទៅលើចំណុចជាច្រើនទាក់ទងទៅលើប្រធានបទស្តីពី ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា កីអិលស៊ី កន្លងមកក្រោមការយកចិត្តទុកដាក់របស់សាស្ត្រាចារ្យដឹកនាំនៃវិទ្យាស្ថាន វ៉ាន់ដា បានជួយពន្យល់ណែនាំបង្ហាញពីប្រភពព័ត៌មាន និងកែតម្រូវនូវចំណុចខ្វះខាតអំពីវិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងគួបផ្សំនឹងចំណេះដឹងដែលបានសិក្សាកន្លងមកធ្វើឱ្យក្រុមយើងខ្ញុំបានសម្រេចកិច្ចការស្រាវជ្រាវប្រធានបទមួយនេះបានដោយជោគជ័យ។

តាមរយៈការសិក្សាស្រាវជ្រាវអំពី ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា កីអិលស៊ី មកក្រុមយើងខ្ញុំ សង្កេតឃើញថាមានចំណុចគួរឱ្យកត់សម្គាល់មួយចំនួន បើយើងក្រឡេកទៅមើលស្ថានភាពទូទៅនិងសមទ្ធិផលរបស់សហគ្រាសយើងនឹងសង្កេតឃើញថា ធនាគារ អេស៊ីលីដា កីអិលស៊ី ពិតជាធនាគារមួយក្នុងចំណោមធនាគារដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាមែនដោយក្នុងកំឡុងពេលជាង ២០ឆ្នាំដែលមានវត្តមាននៅប្រទេសកម្ពុជាធនាគារនេះបានកសាងកេរ្តិ៍ឈ្មោះ និងបានទទួលពានរង្វាន់ ជាច្រើនសន្លឹកសន្ធាប់ពីសំណាក់ ស្ថាប័នជាតិ អន្តរជាតិ ស្ថាប័នរដ្ឋនិងទស្សនាវដ្តីជាច្រើន បន្ថែមពីនេះទៀតយើងក៏អាចសង្កេតឃើញថាការរីកចម្រើនរបស់ធនាគារ ការរីកដុះដាលដ៏មានសក្តានុពលនៃការបើកសាខាថ្មីរបស់ធនាគារនិងទូរATMក៏មានការកើនឡើងដ៏គួរឱ្យកត់សម្គាល់មួយផងដែរ។ លើសពីនេះទៅទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយការធ្វើទំនើបកម្មរបស់សហគ្រាស បានធ្វើឱ្យប្រជាប្រិយភាពរបស់ធនាគារកើនឡើងមួយកម្រិតទៀតពោលគឺការបង្កើតនូវកម្មវិធីទូរស័ព្ទដៃ "ACLIDA Mobile App" និងការធ្វើទំនើបកម្មទៅលើ សាខារបស់ធនាគារវេនព្រឹកនិងយប់ជាច្រើនកន្លែងផងដែរ។ បើសិនជាយើងក្រឡេកទៅមើលរបាយការណ៍ ហិរញ្ញវត្ថុរបស់ ធនាគារចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ វិញយើងសង្កេតឃើញបានថាស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារមានភាពវិជ្ជមាន។ ហើយយើងក៏អាចសង្កេតឃើញបានថាទ្រព្យសកម្មរបស់សហគ្រាសគឺមានកំណើន ជាប្រចាំហើយសុខុមាលភាពនៃប្រតិបត្តិការណ៍នានា ក្នុងរបាយការណ៍លទ្ធផលរបស់សហគ្រាសក៏មានភាពល្អប្រសើរ។ បន្ថែមពីនេះកំណើននៃចំណេញដុលរបស់សហគ្រាសក៏មានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំទៅមួយឆ្នាំផងដែរ។

៥.២ ការផ្តល់អនុសាសន៍

តាមរយៈការរៀបរាប់ខាងលើស្តីអំពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមយើងខ្ញុំទៅលើប្រធានបទ ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុធនាគារ អេស៊ីលីដា កីអិលស៊ី ក្រុមយើងខ្ញុំបានស្វែងយល់ឃើញទាំងចំណុច អវិជ្ជមានរបស់ធនាគារមួយចំនួន។ ជាមួយគ្នានេះដែរក្រុមយើងខ្ញុំមានមតិយោបល់មួយចំនួន ដើម្បីជា ប្រយោជន៍ដល់ធនាគារ ទោះបីមិនបានត្រឹមត្រូវមួយរយភាគរយក៏ដោយ។ អនុសាសន៍របស់ក្រុមយើងខ្ញុំមាន៖

- ត្រូវត្រួតពិនិត្យឡើងវិញដើម្បីពង្រឹងពង្រីកការវិនិយោគកុំឱ្យមានការធ្លាក់ចុះដូចឆ្នាំមុនៗ។

-រីឯបំណុលរបស់ធនាគារទៅលើប្រាក់បញ្ញើរបស់ធនាគារទៅនឹងប្រាក់បញ្ញើ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតយើងឃើញមានទឹកប្រាក់ថយចុះនៅក្នុងឆ្នាំ2022 ដូចនេះធនាគារគួរតែគិតគូរទៅលើចំណាយមួយចំនួនដែលធ្វើឱ្យប្រាក់ចំណូលរបស់ធនាគារមានការថយចុះដើម្បីឱ្យធនាគារអាចមានលទ្ធភាពផលិតប្រាក់ចំណេញឱ្យកាន់តែច្រើននៅឆ្នាំខាងមុខទៀត។

-ចំពោះបំណុលបន្ទាប់បន្សំយើងឃើញមានទឹកប្រាក់ថយចុះនៅក្នុងឆ្នាំ2022 បើធៀបនឹងឆ្នាំ2021 ដូច្នេះធនាគារគួរតែគិតគូរនិងកាត់បន្ថយទៅលើចំណាយមួយចំនួនដែលធ្វើឱ្យប្រាក់ចំណូលរបស់ធនាគារមានការថយចុះ ដើម្បីឱ្យធនាគារអាចមានលទ្ធភាព ផលិតប្រាក់ចំណេញឱ្យកាន់តែច្រើននៅឆ្នាំខាងមុខទៀត។

ឯកសារយោង

ឯកសារយោង (References)

-ដកស្រង់ចេញពីសៀវភៅ Money & Banking 2019, page 49

-បានមកពីសារណាគម្រូរបស់សិស្សច្បងជំនាន់ទី 19

-Introduction of Financial Management", អ្នកនិពន្ធ Lawrence D. Schall, Charle W. Haley ឆ្នាំ 1991

-ដកស្រង់ចេញពីសៀវភៅសារណាការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីជំនាន់ទី ២០ ទំព័រ ទី ៦

[- https://khemsaritheducation.wordpress.com/2018/05/29](https://khemsaritheducation.wordpress.com/2018/05/29)

[- Acleda bank .com.kh](https://acleda.com.kh)

ឧបសម្ព័ន្ធ



របាយការណ៍លទ្ធផលក្នុងឆ្នាំ២០២១-២០២២

		2022	2021	2022	2021
	Notes	US\$	US\$	KHR'000 (Note 5)	KHR'000 (Note 5)
Interest income	27	670,753,456	573,799,753	2,741,369,375	2,334,217,395
Interest expense	28	(220,822,466)	(172,370,812)	(902,501,419)	(701,204,463)
Net interest income		449,930,990	401,428,941	1,838,867,956	1,633,012,932
Fee and commission income	29	47,455,203	42,936,361	193,949,415	174,665,117
Fee and commission expense		(4,564,217)	(2,666,006)	(18,653,955)	(10,845,312)
Net fee and commission income		42,890,986	40,270,355	175,295,460	163,819,805
Allowance for impairment losses on loans and advances, deposits and placements with other banks, other receivables and investment securities	10	(20,581,207)	(13,541,974)	(84,115,393)	(55,088,750)
Reversal of impairment losses on off-balance sheet commitments	10	2,588	139,449	10,577	567,279
Net impairment losses		(20,578,619)	(13,402,525)	(84,104,816)	(54,521,471)
Income after impairment losses		472,243,357	428,296,771	1,930,058,600	1,742,311,266
Other income, net	30	25,622,725	19,961,617	104,720,077	81,203,858
General and administrative expenses	31	(269,557,936)	(243,504,971)	(1,101,683,284)	(990,578,222)
Profit before income tax		228,308,146	204,753,417	933,095,393	832,936,902
Income tax expense	32(b)	(46,493,371)	(38,079,069)	(190,018,407)	(154,905,653)
Profit for the year (carried forward to next page)		181,814,775	166,674,348	743,076,986	678,031,249

របាយការណ៍តុល្យការលក្ខខណ្ឌ២០២១-២០២២

	Notes	2022 US\$	2021 US\$ (Note 42)	2022 KHR'000 (Note 5)	2021 KHR'000 (Notes 5 & 42)
ASSETS					
Cash on hand	7	497,027,041	450,375,149	2,046,260,328	1,834,828,357
Deposits and placements with other banks, net	8	846,602,175	577,117,298	3,485,461,154	2,351,175,872
Financial investments, net	9	556,037,532	801,084,392	2,289,206,519	3,263,617,813
Loans and advances, net	10	6,379,406,093	5,393,953,503	26,264,014,885	21,974,966,571
Other assets	11	78,818,566	28,141,190	324,496,036	114,647,208
Statutory deposits	12	482,330,993	415,456,960	1,985,756,698	1,692,571,655
Property and equipment, net	14	140,220,709	139,431,244	577,288,659	568,042,888
Intangible assets, net	15	10,896,541	12,286,098	44,861,059	50,053,563
Right-of-use assets, net	16	28,785,805	28,337,884	118,511,159	115,448,539
Deferred tax assets	17	1,407,258	9,068,606	5,793,681	36,945,501
Derivative financial instruments	23	9,630,593	-	39,649,151	-
TOTAL ASSETS		9,031,163,306	7,855,252,324	37,181,299,329	32,002,297,967
LIABILITIES AND EQUITY					
LIABILITIES					
Deposits and placements of other banks and financial institutions	18	417,826,399	483,740,992	1,720,191,285	1,970,760,801
Deposits from customers	19	5,971,164,302	5,232,278,693	24,583,283,431	21,316,303,395
Other liabilities	20	141,630,044	78,422,171	583,090,891	319,491,925
Borrowings	21	957,335,868	608,488,803	3,941,351,769	2,478,983,383
Subordinated debts	22	127,762,328	156,492,941	525,997,504	637,552,242
Derivative financial instruments	23	-	506,158	-	2,062,088
Lease liabilities	24	28,448,770	27,874,940	117,123,586	113,562,506
Employee benefits	25	33,374,198	26,096,817	137,401,573	106,318,432
Current income tax liabilities	32(a)	34,428,462	36,315,767	141,741,978	147,950,435
Deferred tax liabilities	17	2,545,115	-	10,478,238	-
TOTAL LIABILITIES		7,714,515,486	6,650,217,282	31,760,660,255	27,092,985,207
EQUITY					
Share capital	26	433,163,019	433,163,019	1,783,332,149	1,764,706,139
Share premium	26	11,706,215	11,706,215	48,194,487	47,691,120
Reserves	36 & 42	638,862,248	592,403,586	2,655,913,219	2,431,370,827
Retained earnings	42	226,856,479	161,769,465	908,250,779	641,130,182
Non-controlling interests		6,059,859	5,992,757	24,948,440	24,414,492
TOTAL EQUITY		1,316,647,820	1,205,035,042	5,420,639,074	4,909,312,760
TOTAL LIABILITIES AND EQUITY		9,031,163,306	7,855,252,324	37,181,299,329	32,002,297,967

AWARDS & RECOGNITIONS




BRANCH NETWORK

អេស៊ីលីដា
ACLEDA BANK



ACLEDA's network has
264 branches covering all provinces and cities in the Kingdom of Cambodia,
37 branches in the Lao PDR, and 17 branches in the Republic of the
Union of Myanmar.



ORGANISATIONAL CHART

